



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

ឆ្នាំទី ១៨ លេខ ៧៨

ត្រីមាសទី ០៤ ឆ្នាំ ២០១៨

# **ព័ត៌មាន**

**ផ្សាយបញ្ជី**

**ទីស្តីការគណៈរដ្ឋមន្ត្រី**

**សារពាន**

**ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច**

**ក**

**មាតិកា**

**I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ**

**ព្រះរាជក្រឹត្យ**

- 0៣-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១0៨៥ ស្តីពី និយ័តកម្មដំឡើងក្របខ័ណ្ឌ ឋានន្តរស័ក្តិ និង ថ្នាក់ ដល់មន្ត្រីរាជការ ៣៩ រូប នៅក្រសួងកិច្ចការនារី ៩១២៥
- 0៣-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១0៨៦ ស្តីពី និយ័តកម្មដំឡើងក្របខ័ណ្ឌ ឋានន្តរស័ក្តិ និង ថ្នាក់ ដល់មន្ត្រីរាជការ ២៣ រូប នៅក្រសួង ស្ថាប័ន ចំនួន ១៣ ៩១២៨
- 0៣-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១0៨៧ ស្តីពី ការតាំងសំបកក្របខ័ណ្ឌទៅក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃក្រសួង ពាណិជ្ជកម្ម និងឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៃ ទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន ៥៣ រូប ៩១៣១
- 0៣-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១0៨៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស ជាតូបការ ដល់ឧត្តមសេនីយ៍ឯក **ប៉ុល ឥសេយ្យ** ៩១៣៤
- 0៤-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១0៨៩ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា ឯកឧត្តមបណ្ឌិត **ឡុង ស្ទឹង** ជាអនុប្រធានទី ១ រដ្ឋសភា នីតិកាលទី ៦ ចំនួន ២៨ រូប ៩១៣៥
- 0៤-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១0៩0 ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា និង ជំនួយការលោកជំទាវ **ឃុន សុដារី** អនុប្រធានទី ២ រដ្ឋសភា នីតិកាលទី ៦ ៩១៣៧
- 0៤-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១0៩១ ស្តីពី ការតែងតាំង និងផ្តល់ឋានៈសមាសភាព ក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា នីតិកាលទី ៦ ចំនួន ១៧ រូប ៩១៣៩
- 0៤-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១0៩២ ស្តីពី ការតែងតាំងអនុរដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ចំនួន 0២ រូប ៩១៤១
- 0៤-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១0៩៣ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជាជំនួយការ ឯកឧត្តម **គង់ ភីម** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសចំនួន 0២ រូប ៩១៤២
- 0៤-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១0៩៤ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជាជំនួយការ ឯកឧត្តម **ប៉ុល សារ៉េង** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសចំនួន 0២ រូប ៩១៤៣

១

- 0៤-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១0៩៥ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជាជំនួយការ  
ឯកឧត្តម **យុន ហាំង** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសចំនួន 0២ រូប ៩១៤៤
- 0៤-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១0៩៦ ស្តីពី ការដំឡើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក  
ដល់លោកឧត្តមសេនីយ៍ទោ **គួច ពលៈ** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រី  
នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៩១៤៥
- 0៥-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១0៩៨ ស្តីពី ការតែងតាំងឯកឧត្តម **ឈឹម សៅភី** ជា  
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ៩១៤៦
- 0៥-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១0៩៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយ  
កម្ម ដល់លោក **នាវ លែ** (CAO, LEI) ជនជាតិចិន សញ្ជាតិចិន ៩១៤៧
- 0៥-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១១00 ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយ  
កម្ម ដល់លោក **ល្វូ ឡៃ** (LIU, LEI) ជនជាតិចិន សញ្ជាតិចិន ៩១៤៨
- ១៨-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១១0១ ស្តីពី ការតែងតាំងនិងផ្តល់ឋានៈ ជាទីប្រឹក្សា និង  
ជំនួយការ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាលទី ៦ ៩១៤៩
- ១៨-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១១0២ ស្តីពី ការតែងតាំងនិងផ្តល់ឋានៈ ឯកឧត្តម  
**ស៊ុន ឃឹម** ជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា  
នីតិកាលទី ៦ មានឋានៈស្មើ រដ្ឋមន្ត្រី ៩១៥១
- ១៨-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១១0៣ ស្តីពី ការតែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សា  
សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាលទី ៦ ចំនួន 0៣ រូប ៩១៥២
- ១៩-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១១0៤ ស្តីពី ការបន្ថយរយៈពេលទទួលរងទោសចំនួន ៦  
ខែ ៩ ខែ និង ១២ ខែ ឱ្យទណ្ឌិតចំនួន ១១៩ នាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២0១៨  
ដែលបានខិតខំកែប្រែ ខ្លួនបានល្អក្នុងរយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក ៩១៥៣
- ១៩-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១១0៥ ស្តីពី ការតម្កើងថ្នាក់ដល់ឯកឧត្តម  
**សួន ម៉េងឡុង** នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន  
និង យុវនីតិសម្បទា ៩១៦៩
- ១៩-១0-២0១៨ -ព្រះរាជក្រឹត្យ នស/រកត/១0១៨/១១0៦ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក  
ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ  
ចំនួន 0២ រូប ៩១៧0

# ក

- ១៩-១០-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១០១៨/១១០៧ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ដល់ឧត្តមសេនីយ៍ទោ **ផែ សុខខេម៉ា** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៩១៧១
- ១៩-១០-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១០១៨/១១០៨ ស្តីពី និយ័តកម្មតម្លើងថ្នាក់ និងឋានន្តរស័ក្តិ ដល់មន្ត្រីរាជការ ៣៥ រូប នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៩១៧២
- ១៩-១០-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១០១៨/១១០៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបនិយ កម្ម ដល់លោក **លី ឡុង (LIU, XINWEI)** ជនជាតិចិន សញ្ជាតិចិន ៩១៧៥
- ១៩-១០-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១០១៨/១១១០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបនិយ កម្ម ដល់លោក **ឈិន ហ៊េនស៊ីង (CHEN, BAOSHENG)** ជនជាតិចិន សញ្ជាតិចិន ៩១៧៦

## II. រាជរដ្ឋាភិបាល

### ១. អនុក្រឹត្យ

- ៣១-១០-២០១៨ -អនុក្រឹត្យលេខ ១៣៦ អនក្រ.បក ស្តីពី ការទទួលស្គាល់វិទ្យាស្ថានធុរកិច្ច និងបច្ចេកវិទ្យា ក្រុងព្រះសីហនុ ៩១៧៧
- ៣១-១០-២០១៨ -អនុក្រឹត្យលេខ ១៣៧ អនក្រ.បក ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែ និងថាមពល ៩១៨០
- ៣១-១០-២០១៨ -អនុក្រឹត្យលេខ ១៣៨ អនក្រ.បក ស្តីពី ការបង្កើតគណៈកម្មាធិការកែទម្រង់រដ្ឋបាល សាធារណៈ ៩១៩៣
- ៣០-១០-២០១៨ -អនុក្រឹត្យលេខ ១០០៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៩១៩៩
- ៣០-១០-២០១៨ -អនុក្រឹត្យលេខ ១០១០ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៩២០១
- ៣១-១០-២០១៨ -អនុក្រឹត្យលេខ ១០១១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីការទូតជាន់ខ្ពស់ ៩២០២
- ៣១-១០-២០១៨ -អនុក្រឹត្យលេខ ១០១២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៩២០៣

### ២. សេចក្តីសម្រេច

- ២៦-១០-២០១៨ -សេចក្តីសម្រេចលេខ ៧៣ សសរ ស្តីពី ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ ៩២០៥
- ២៦-១០-២០១៨ -សេចក្តីសម្រេចលេខ ៧៤ សសរ ស្តីពី ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ ៩២០៦
- ២៦-១០-២០១៨ -សេចក្តីសម្រេចលេខ ៧៥ សសរ ស្តីពី ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ ៩២០៧

២៦-១០-២០១៨ -សេចក្តីសម្រេចលេខ ៧៦ សសរ ស្តីពី ការតែងតាំងសមាសភាពថ្នាក់ដឹកនាំអង្គភាព  
ព័ត៌មាន និងប្រតិកម្មរហ័ស ៩២០៨

**III-ការងារបណ្តាញក្រសួង**

**ទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម**

១៧-០៨-២០១៨ -ប្រកាសលេខ ២៧៥ ឧស.កឧ.ប្រក ០៨ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន វ៉ានស៊ីង យ៉ាតៃ  
អ៊ិនធើណេសិនណល ចិប៊ែកខូ ឯ.ក បង្កើតរោងចក្រ ផលិតបារី ៩២១០

២២-០៨-២០១៨ -ប្រកាសលេខ ២៧៧ ឧស.កឧ.ប្រក ០៨ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ហ្គ្រេន ប្រដាក់សិន  
ឯ.ក បង្កើតរោងចក្រ ផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ៩២១៣

២២-០៨-២០១៨ -ប្រកាសលេខ ២៧៨ ឧស.កឧ.ប្រក ០៨ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ហ៊ែនថុន ឡាក់ហ្គេដ  
(ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ៩២១៦

២២-០៨-២០១៨ -ប្រកាសលេខ ២៧៩ ឧស.កឧ.ប្រក ០៨ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន សេន អេលីហ្គេតធើរ  
លិតឌឺរ ឯ.ក បង្កើតរោងចក្រ កែច្នៃស្បែក ៩២១៩

២២-០៨-២០១៨ -ប្រកាសលេខ ២៨០ ឧស.កឧ.ប្រក ០៨ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន លីលី ខាមេដា ឯ.ក  
បង្កើតរោងចក្រ ផលិតនំស្រួយ និងអាហារសម្រន់ ៩២២២



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៨/១០៨៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥ ចុះថ្ងៃទី ១៧ ខែ មករាឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងកិច្ចការនារី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** និយ័តកម្មដំឡើងក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការ ១៧ រូប ទៅក្នុងក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល នៅក្រសួងកិច្ចការនារី ៖

១- លោកស្រី <b>ឡូ គីមស៊ីត</b>	ពិនាយក្រមការ ថ្នាក់លេខ ៤	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
២- លោកស្រី <b>សឿន គុសលនារី</b>	ពិនាយក្រមការ ថ្នាក់លេខ ៤	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៣- លោក <b>តេ ស៊ីវន</b>	ពិនាយក្រមការ ថ្នាក់លេខ ៦	មកជាជាន់មន្ត្រី ថ្នាក់លេខ ២
៤- លោកស្រី <b>ហែម គូរី</b>	ពិនាយក្រមការ ថ្នាក់លេខ ៦	មកជាជាន់មន្ត្រី ថ្នាក់លេខ ២
៥- លោកស្រី <b>ឈឹម សោត័ណ</b>	ពិនាយក្រមការ ថ្នាក់លេខ ៥	មកជាជាន់មន្ត្រី ថ្នាក់លេខ ២
លោកស្រី <b>ឈឹម ម៉ុំ</b>	ពិក្រមការដើមខ្សែ ថ្នាក់លេខ ១	មកជាជាន់មន្ត្រី ថ្នាក់លេខ ៣
លោកស្រី <b>យិន សាវ៉ាត</b>	ពិក្រមការដើមខ្សែ ថ្នាក់លេខ ២	មកជាជាន់មន្ត្រី ថ្នាក់លេខ ៣
លោកស្រី <b>តៃ នី</b>	ពិក្រមការដើមខ្សែ ថ្នាក់លេខ ២	មកជាជាន់មន្ត្រី ថ្នាក់លេខ ៣



៩- លោកស្រី លេង សុគា	ពីក្រុមការដើមខ្សែ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៣
១០- លោកស្រី ប្រាក់ សោភា	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៣
១១- លោក ហាម សុវណ្ណ	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៣
១២- លោកស្រី ចាន់ ភ័ន្តិ	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៣
១៣- លោក ភ័ន្ត ពៅ	ពីក្រុមការ ថ្នាក់លេខ ២	មកជាអនុម្បី ថ្នាក់លេខ ៣
១៤- លោក សោម សាវណ	ពីក្រុមការ ថ្នាក់លេខ ១	មកជាអនុម្បី ថ្នាក់លេខ ៣
១៥- លោក សៅ រតន	ពីក្រុមការ ថ្នាក់លេខ ១	មកជាអនុម្បី ថ្នាក់លេខ ៣
១៦- លោកស្រី ហិញ្ញ ហាម	ពីក្រុមការ ថ្នាក់លេខ ៣	មកជាអនុម្បី ថ្នាក់លេខ ៣
១៧- លោក សេង រ៉ែន	ពីក្រុមការ ថ្នាក់លេខ ៣	មកជាអនុម្បី ថ្នាក់លេខ ៤

**មាត្រា ២ :** និយ័តកម្មដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការ ២២ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅ ក្រសួងកិច្ចការនារី ៖

១- លោកជំទាវ សុខ មុនី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ១
២- លោកស្រី ធិត សេដ្ឋា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ១
៣- លោកស្រី សុភ ស៊ីផុន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ១
៤- លោកស្រី លឹម សុខន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ១
៥- លោកស្រី ចក់ ម៉ើល	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ១
៦- លោកស្រី ស៊ីន ចន្ទធា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ១
៧- លោកស្រី ហាស សុខុម	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ២
៨- លោកស្រី ចន យឿន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៣
៩- លោកស្រី កេត ម៉ារឌី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៣
១០- លោកស្រី ម៉ុង សំរុល	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៣
១១- លោកស្រី តែ តូចលឹម	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៤
១២- លោកស្រី នុំ បូធារី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
១៣- លោកស្រី ក្រុង ចន្ទា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
១៤- លោកស្រី ជា ហ្វឺង	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
១៥- លោកស្រី អេ អៀង	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
១៦- លោកស្រី ឌុំ សារានី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
១៧- លោកស្រី សន សុខា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
១៨- លោកស្រី ជុក នារី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
លោក ឡេង មុនី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦



- ២០- លោកស្រី ហ៊ុន ស៊ីវុត ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២១- លោកស្រី ឡៅ វណ្ណារត្ន ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២២- លោកស្រី ម៉េង គឹមហួយ ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ ៧ ឆ្នាំ ២០១៨  
**គូបព្រះបរមនាម និងការព្រះរាជក្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

ពាក្យ: ១៤១០- ១១០០

*M.r.*

**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**



**កិត្តិនីតិកោសលបណ្ឌិត មីន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៨/១០៧៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០២/០១៥ ចុះថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០០២ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធនឹងការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៨/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៨ ស្តីពីគោលការណ៍រួម គ្នារៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា



**ត្រាស់បង្គាប់**

**មាត្រា ១ :** និយ័តកម្មដំឡើងក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការ ១៣ រូប ទៅក្នុងក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល នៅក្រសួង ស្ថាប័នចំនួន ០៦ ៖

**ក/- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**

- ១- ឯកឧត្តម ឃើរ ត្រីត ពីនាយក្រុមការ ថ្នាក់លេខ ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២- លោកស្រី ឈឹម ណាវី ពីនាយក្រុមការ ថ្នាក់លេខ ៥ មកជាវរមន្ត្រី ថ្នាក់លេខ ១
- ៣- លោកស្រី ញឹម ណារិនដេត ពីក្រុមការដើមខ្សែ ថ្នាក់លេខ ២ មកជាវរមន្ត្រី ថ្នាក់លេខ ២

**ខ/- ក្រសួងធម្មការ និងសាសនា**

- ១- លោក គុន គឹម ពីក្រុមការ ថ្នាក់លេខ ៣ មកជាអនុមន្ត្រី ថ្នាក់លេខ ៤
- ២- លោក កង លាងគិន ពីក្រុមការ ថ្នាក់លេខ ៣ មកជាអនុមន្ត្រី ថ្នាក់លេខ ៤
- ៣- លោក កាណ សារី ពីក្រុមការ ថ្នាក់លេខ ៣ មកជាអនុមន្ត្រី ថ្នាក់លេខ ៤
- ៤- លោក ប៉ុក សំរោង ពីក្រុមការ ថ្នាក់លេខ ៣ មកជាអនុមន្ត្រី ថ្នាក់លេខ ៤

**គ/- ក្រសួងអភិវឌ្ឍន៍ជនបទ**

- ១- លោក មុន ឌុន ពីក្រុមការដើមខ្សែ ថ្នាក់លេខ ៣ មកជាអនុមន្ត្រី ថ្នាក់លេខ ៤

**ឃ/- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ**

- ១- លោកស្រី ឃុន ច័ន្ទកញ្ញា ពីក្រុមការ ថ្នាក់លេខ ៤ មកជាអនុមន្ត្រី ថ្នាក់លេខ ៤
- ២- លោកស្រី ជួប សុផាតី ពីក្រុមការ ថ្នាក់លេខ ២ មកជាអនុមន្ត្រី ថ្នាក់លេខ ៤

**ង/- ក្រសួងសង្គមកិច្ច អភិវឌ្ឍន៍ និងយុវជនកីឡា**

- ១- លោក សិទ្ធិ សិទ្ធិ ពីនាយក្រុមការ ថ្នាក់លេខ ៦ មកជាវរមន្ត្រី ថ្នាក់លេខ ៤
- ២- លោក សុខ ប៊ុន ពីក្រុមការដើមខ្សែ ថ្នាក់លេខ ១ មកជាអនុមន្ត្រី ថ្នាក់លេខ ១

**ច/- ក្រសួងព័ត៌មាន**

- ១- លោក សារីម គគ័រ ពីក្រុមការដើមខ្សែ ថ្នាក់លេខ ៣ មកជាអនុមន្ត្រី ថ្នាក់លេខ ២

**មាត្រា ២ :** និយ័តកម្មដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការ ១០ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និង ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម របស់ក្រសួង ស្ថាប័នចំនួន ០៧ ៖

**ក/- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**

- ១- ឯកឧត្តម នាយ ប្រឌីសែន ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ២
- ២- ឯកឧត្តម រ័ត្ន ពិសិដ្ឋ ពីវរមន្ត្រី ថ្នាក់លេខ ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥

**ខ/- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ**

- ១- លោក ខុយ រិទ្ធិ ពីវរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ២- ឯកឧត្តម ហោង ហឿន ពីវរមន្ត្រី ថ្នាក់លេខ ៣ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦



ក/- ក្រសួងធម្មការ និងសាសនា

១- លោក រិត ខេមរាស្រី ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

ឃ/- ក្រសួងព្រៃសាសន៍ និងធនធានទឹក

១- លោក ជួន ជាន់ ពីរមន្ត្រី ថ្នាក់លេខ ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥

ង/- ក្រសួងមុខងារសាធារណៈ

១- លោក កើត រ៉េត ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥

ច/- ក្រសួងទេសចរណ៍

១- លោក សយ ស៊ីណា ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥

ឆ/- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

១- លោក ស៊ឹម គឹមសែន ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

២- ឯកឧត្តម ស៊ឹម គឹមសាន ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ ៧ ឆ្នាំ ២០១៨  
**ក្នុងព្រះបរមនាម និងតាមព្រះរាជក្រឹត្យសម្រាប់  
 ប្រមុខរដ្ឋស្តីទី**

៣៣៧.១៤១០.១១០១

*M.S.*

**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
 រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារគណៈរដ្ឋមន្ត្រី**



**កិត្តិនីតិកោសលបណ្ឌិត មិន ឈិន**



**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/១០១៨/១០៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា១:** តាំងស៊ីបក្នុងក្របខណ្ឌទៅក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីបច្ចេកទេស ជាន់ខ្ពស់ នៃក្រសួងពាណិជ្ជកម្ម និងឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៃទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន ៥៣រូប ដូចមានរាយនាមខាងក្រោម ៖

**ក- ក្រសួងពាណិជ្ជកម្ម**

- តាំងស៊ីបថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨

១. លោក	<b>ជា ឆន្ទា</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
២. លោក	<b>ទិត បូណា</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៣. លោក	<b>ហ៊ុន ម៉ីនសែន</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤



៤.	លោក	<b>ហេង សុវណ្ណដា</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៥.	លោក	<b>ម៉េង ហុន</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៦.	លោក	<b>ផាត់ ពិសិដ្ឋ</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៧.	លោកស្រី	<b>ភឿន វុត្តាមរី</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៨.	លោកស្រី	<b>ឡុប កណ៌ការ</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៩.	លោកស្រី	<b>ផាន់ បុណ្ណារ៉ាន់</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
១០.	លោកស្រី	<b>យឿង ចន្ទ</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
១១.	លោកស្រី	<b>សុខ សុជាត្តា</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
១២.	លោកស្រី	<b>ម៉ែន ម៉ានិត</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
១៣.	លោកស្រី	<b>មាស កុម្មុះ</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
១៤.	លោកស្រី	<b>លី លីដេត</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
១៥.	លោក	<b>ទិត ពិសាល</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
១៦.	លោក	<b>ហ្វាន ថៃ</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
១៧.	លោកស្រី	<b>វណ្ណ អប្បរាម</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
១៨.	លោក	<b>ម៉ឺន សុផុល</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
១៩.	លោក	<b>ជិនម៉េង សុផាណារ៉ា</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
២០.	លោក	<b>ចុល ជានិច្ច</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤

- តាំងសិបថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨

២១.	លោក	<b>ហង់ ជួនសក្យា</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
២២.	លោក	<b>ម៉េត សុខជានិច្ច</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
២៣.	លោក	<b>ឌុក ភិបឌ្ឍន៍</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
២៤.	លោក	<b>ម៉ឺន ស្មី</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
២៥.	លោក	<b>វីង ចារ៉ុ</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
២៦.	លោក	<b>សុផាន ខឿ</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
២៧.	លោក	<b>សោម សុវណ្ណ</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
២៨.	លោក	<b>ម៉ឺ វិជ្ជិកា</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
២៩.	លោក	<b>ម៉ក់ ជារ៉ះ</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៣០.	លោក	<b>ជួន ឌីកន</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៣១.	លោក	<b>រោង មីនា</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៣២.	លោក	<b>លីហេង ម៉ឺនឡែន</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៣៣.	លោក	<b>សរ កែវសុវណ្ណារតន៍</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៣៤.	លោកស្រី	<b>ឡាន ស្រីមន</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៣៥.	លោកស្រី	<b>សុ គន្ធា</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៣៦.	លោកស្រី	<b>ផាត់ ម៉ាលី</b>	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤



៣៧. លោក	ឈុន ប័ន្ទជារ៉ាវ៉ាត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៣៨. លោក	ណារល់ លីនណារ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៣៩. លោកស្រី	ធីម ចាន់យ៉ា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៤០. លោកស្រី	ឃឹម សុជាតិ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៤១. លោក	ហ៊ុន ពេជ្រសិលា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៤២. លោក	ស៊ិន សេដ្ឋាសិស្សុត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៤៣. លោក	ឡាំ ម៉ីនថន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៤៤. លោកស្រី	សាន កាំលីម	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៤៥. លោកស្រី	សាំង សុជាតា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៤៦. លោក	ជា ឡាវីត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៤៧. លោក	ជា រតនី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៤៨. លោក	ស៊ី ពេជសត្យា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៤៩. លោកស្រី	ថៃ សុខបេង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤
៥០. លោក	ជា ណាយ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ៤

**ខ- ទីស្តីការគណៈរដ្ឋមន្ត្រី**

- តាំងសំបុត្រថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨

៥១. លោកស្រី	យា សារ៉ាត់	អនុមន្ត្រី ថ្នាក់លេខ៤
៥២. លោកស្រី	ហ្វុន ម៉ូនីតា	អនុមន្ត្រី ថ្នាក់លេខ៤
៥៣. លោក	ឈុំ សុខគា	អនុមន្ត្រី ថ្នាក់លេខ៤ ។

**មាត្រា២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០១៨  
**ក្នុងព្រះបរមនាម និងតាមព្រះរាជក្រឹត្យសម្រាប់**  
**ប្រមុខរដ្ឋស្តីទី**

លេខ. ១៤១០-១១០៤

*M. S.*

**សម្តេចបិប្ផលសេនាភក្តី សាយ ឈុំ**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**

**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



៣/៣

**កិត្តិនីតិកោសលបណ្ឌិត មីន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៨/១០៧៨

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

**ប្រោសព្រះរាជណាម**

**ទូច**

**គ្រៀងឥស្សរិយយស ជាតូបការ**

ឧត្តមសេនីយឯក **ប៉ុល តិធីឃ្យ** អគ្គលេខ ០៣៦២០

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៨  
**ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

ស.រ.ក. ១៧១០. ១១០៣

*(Handwritten signature)*

**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារគណៈរដ្ឋមន្ត្រី**



**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**



### ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៨/១០៤៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៦ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធផ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី ហោង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

### ត្រាស់បង្គាប់

**មាត្រា ១ :** តែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សាឯកឧត្តមបណ្ឌិត **ទួន ឡឿល** អនុប្រធានទី១ រដ្ឋសភា នីតិកាលទី៦ ចំនួន២៨ រូប ដូចខាងក្រោម ៖

- |             |                     |   |
|-------------|---------------------|---|
| ១- ឯកឧត្តម  | <b>ទួន សុជាតិ</b>   | មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន   |
| ២- ឯកឧត្តម  | <b>អ៊ុន នីង</b>     | មានឋានៈស្មើ រដ្ឋមន្ត្រី                             |
| ៣- ឯកឧត្តម  | <b>លី សម្បត្តិ</b>  | មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន   |
| ៤- ឯកឧត្តម  | <b>គឹម សាន់</b>     | មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន   |
| ៥- ឯកឧត្តម  | <b>អ៊ុន ព័ន</b>     | មានឋានៈស្មើ រដ្ឋលេខាធិការ                           |
| ៦- ឯកឧត្តម  | <b>ហង់ សុផុន</b>    | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៧- ឯកឧត្តម  | <b>ជា សារិន</b>     | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៨- ឯកឧត្តម  | <b>ឈិនលីម សាវុធ</b> | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៩- ឯកឧត្តម  | <b>ឌី ជារាវុធ</b>   | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ១០- ឯកឧត្តម | <b>សុផុន សែ</b>     | មានឋានៈស្មើ រដ្ឋលេខាធិការ                           |
| ១១- ឯកឧត្តម | <b>ជា គឹមហាន</b>    | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |





- ១២- ឯកឧត្តម **ហាយ ស៊ីមី** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៣- ឯកឧត្តម **ទេព ខាសនា** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៤- ឯកឧត្តម **លាង ណារិន** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៥- ឯកឧត្តម **ហេង រដ្ឋា** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៦- ឯកឧត្តម **ហៀង ថៃ** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៧- ឯកឧត្តម **ព្រាង ហ៊ុន** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៨- ឯកឧត្តម **យ៉ែង ហេង** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៩- ឯកឧត្តម **យិន សុខ** មានឋានៈស្មើ រដ្ឋលេខាធិការ
- ២០- ឯកឧត្តម **ឡៅ លីហុក** មានឋានៈស្មើ រដ្ឋលេខាធិការ
- ២១- ឯកឧត្តម **ទួន រស្មី** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ២២- លោកជំទាវ **អ៊ិន ធីន់បូរណ** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ២៣- ឯកឧត្តម **មិន បុណ្យវ័យ** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ២៤- ឯកឧត្តម **ជុំ ធីរិសុត** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ២៥- ឯកឧត្តម **ស្រី សារឿន** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ២៦- ឯកឧត្តម **ឃី ឈឹត** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ២៧- ឯកឧត្តម **ឃ្លោក សុសប្បឡាធីន** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ២៨- ឯកឧត្តម **ម៉ែ ម៉ុន** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ។

**មាត្រា ២ :** សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុរដ្ឋលេខាធិការរាជកិច្ចនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៨  
**គូចព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

២៧៤៧.១៤១០.១១០៤

*M.r.*

**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

បានធម្មត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
**កិត្តិនីតិកោសលបណ្ឌិត មិន ឈិន**



### ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៨/១០៧០

## ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៦ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី ហោង ស័រិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

### ត្រាស់បង្គាប់

មាត្រា ១ : តែងតាំងនិងផ្តល់ឋានៈ ៖

ក-ជាទីប្រឹក្សាលោកជំទាវ **ឃុន សុដារី** អនុប្រធានទី២ រដ្ឋសភា នីតិកាលទី៦ ៖

- ១- ឯកឧត្តម **ឡាន វ៉ាន់** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ២- ឯកឧត្តម **ចៅ សម្បត្តិ** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៣- ឯកឧត្តម **ហាង ម៉ីនឡឿន** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៤- ឯកឧត្តម **ឧកញ៉ា គា ធី** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៥- ឯកឧត្តម **ឈាង វណ្ណារិទ្ធ** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៦- ឯកឧត្តម **មាន ភារ៉ុន** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៧- ឯកឧត្តម **គង់ ពុទ្ធារ៉ា** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៨- ឯកឧត្តម **អ៊ុន រតនា** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៩- ឯកឧត្តម **ខៀង សម្បត្តិ** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១០- ឯកឧត្តម **លឹម គុណ** មានឋានៈស្មើ រដ្ឋលេខាធិការ
- ១១- ឯកឧត្តម **កោ វណ្ណិ** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន



- ១២- លោកជំទាវ ពៅ សុខ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៣- លោកជំទាវ សុខណារ កុឡាមឫត្នា មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ១៤- ឯកឧត្តម កុសល ខេមរិទ្ធ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៥- ឯកឧត្តម នូ សុវណ្ណារ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៦- ឯកឧត្តមឧកញ៉ា ឡាច ឌួច មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ១៧- ឯកឧត្តម នូ សុផាន់ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៨- ឯកឧត្តម ចៅ សិទ្ធិគុណ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន

ខ- ជាជំនួយការលោកជំទាវ ឃ្មុន សុដារី អនុប្រធានទី២ រដ្ឋសភា នីតិកាលទី៦ ៖

- ១- ឯកឧត្តម សាត ពុធាវី មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ២- ឯកឧត្តម ឃ្មុន មករា មានឋានៈស្មើ អគ្គនាយក
- ៣- ឯកឧត្តម ហាស ស៊ីផាន់ជន មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ៤- ឯកឧត្តម សែន មនោរម្យ មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ៥- ឯកឧត្តម កែវ វ៉ានី មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ៦- ឯកឧត្តម ឃ្មុន ភិរិយុទ្ធ មានឋានៈស្មើ អគ្គនាយក
- ៧- ឯកឧត្តម ហ៊ុន ណារី មានឋានៈស្មើ អគ្គនាយក
- ៨- ឯកឧត្តម ចេច វណ្ណារ មានឋានៈស្មើ អគ្គនាយក
- ៩- ឯកឧត្តម គួច ប៊ុលីវ៉ា មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៨  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

២៧៧.១៤១០.១១០៥

*H. S.*

**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកវិស្វកម្មករណៈរដ្ឋមន្ត្រី**



**កិត្តិនីតិកាលប្រឹក្សា មីន ឈិន**



### ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៨/១០៩១

## ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៦ នាថ្ងៃព្រហស្បតិ៍ ១១ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធផ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី ហោង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

### ត្រាស់បង្គាប់

**មាត្រា ១ :** តែងតាំងនិងផ្តល់ឋានៈសមាសភាពក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា នីតិកាលទី៦ ចំនួន ១៧រូប ដូចខាងក្រោម ៖

- |            |                    |   |
|------------|--------------------|---|
| ១- ឯកឧត្តម | <b>ឡេង ម៉ែងឡេង</b> | ជាប្រធាន មានឋានៈស្មើ រដ្ឋមន្ត្រី<br>បន្ថែមលើមុខងារបច្ចុប្បន្ន                     |
| ២- ឯកឧត្តម | <b>ឃីម ឈុនអ៊ុំ</b> | ជាអនុប្រធានអចិន្ត្រៃយ៍ មានឋានៈស្មើ រដ្ឋលេខាធិការ<br>បន្ថែមលើមុខងារបច្ចុប្បន្ន     |
| ៣- ឯកឧត្តម | <b>ផាន់ ពៅស៊ាង</b> | ជាអនុប្រធានកិច្ចការរដ្ឋបាល មានឋានៈស្មើ<br>រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៤- ឯកឧត្តម | <b>តែ កេតនិទ</b>   | ជាលេខាធិការអចិន្ត្រៃយ៍ មានឋានៈស្មើ រដ្ឋលេខាធិការ<br>បន្ថែមលើមុខងារបច្ចុប្បន្ន     |
| ៥- ឯកឧត្តម | <b>អៀ ថាវ៉ាឌី</b>  | ជាសមាជិក មានឋានៈស្មើ រដ្ឋលេខាធិការ<br>បន្ថែមលើមុខងារបច្ចុប្បន្ន                   |
| ៦- ឯកឧត្តម | <b>គង់ ចំរើន</b>   | ជាសមាជិក មានឋានៈស្មើ អនុរដ្ឋលេខាធិការ<br>បន្ថែមលើមុខងារបច្ចុប្បន្ន                |



- ៧- ឯកឧត្តម **អ៊ិន ឡា** ជាសមាជិក មានឋានៈស្មើ អនុរដ្ឋលេខាធិការ  
បន្ថែមលើមុខងារបច្ចុប្បន្ន
- ៨- ឯកឧត្តម **ហ៊ុន ធីប្បធី** ជាសមាជិក មានឋានៈស្មើ អនុរដ្ឋលេខាធិការ  
បន្ថែមលើមុខងារបច្ចុប្បន្ន
- ៩- ឯកឧត្តម **សុន ពិសិដ្ឋ** ជាសមាជិក មានឋានៈស្មើ អនុរដ្ឋលេខាធិការ  
បន្ថែមលើមុខងារបច្ចុប្បន្ន
- ១០- ឯកឧត្តម **ជា ភារា** ជាសមាជិក មានឋានៈស្មើ អនុរដ្ឋលេខាធិការ  
បន្ថែមលើមុខងារបច្ចុប្បន្ន
- ១១- ឯកឧត្តម **ឡាយ ម៉ិនម៉ែង** ជាសមាជិក មានឋានៈស្មើ អនុរដ្ឋលេខាធិការ  
បន្ថែមលើមុខងារបច្ចុប្បន្ន
- ១២- ឯកឧត្តម **សុន ភាគសាន** ជាសមាជិក មានឋានៈស្មើ អនុរដ្ឋលេខាធិការ  
បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៣- ឯកឧត្តម **ខាត់ សុខ** ជាសមាជិក មានឋានៈស្មើ អនុរដ្ឋលេខាធិការ  
បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៤- ឯកឧត្តម **សៀ សុវណ្ណភាជន៍** ជាសមាជិក មានឋានៈស្មើ អគ្គនាយក  
បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៥- ឯកឧត្តម **ព្រហ្ម សុនប្រសិដ្ឋ** ជាសមាជិក មានឋានៈស្មើ អគ្គនាយក  
បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៦- ឯកឧត្តម **ពេជ សុឆា** ជាសមាជិក មានឋានៈស្មើ អគ្គនាយក  
បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៧- អ្នកអង្គម្ចាស់ **នរោត្តម ជារ៉េត** ជាលេខាធិការ មានឋានៈស្មើ អគ្គនាយក  
បន្ថែមលើមុខងារបច្ចុប្បន្ន ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល  
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៨  
**គុំព្រះបរមនាម និងតាមព្រះរាជត្រាសម្តែង**  
**ប្រមុខរដ្ឋស្តីទី**

០១៧.១៤១០.១១០៦

*H.S.*

**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៨/១០៩២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តែងតាំងអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចំនួន ០២រូប ៖  
១-ឯកឧត្តម **ចាន់ សុធា**  
២-លោកជំទាវ **សុខ សម្បត្តិ** ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៨  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

២១/១០.១៤១០.១១០៧

*M. S.*

**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**  
បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៨/១០៧៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៨/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រង និងបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា១ :** តែងតាំង និងផ្តល់ឋានៈជាជំនួយការឯកឧត្តម **គង់ ឆឹម** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ចំនួន ០២រូប ៖
- ១-ឯកឧត្តម **គង់ កន្ទារិន្ទ** មានឋានៈស្មើ អគ្គនាយក
  - ២-ឯកឧត្តម **ឆឹម សុផារុន** មានឋានៈស្មើ អគ្គនាយក ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៨  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

*M. H. S.*

២០១៨.១០.១១០៤

**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកាលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៨/១០៧៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៨/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រង និងបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈជាជំនួយការឯកឧត្តម **ម៉ុង សារឿន** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ចំនួន ០២រូប ៖
- ១-ឯកឧត្តម **ម៉ុង សំ** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
  - ២-ឯកឧត្តម **គង់ ចន្ទី** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៨  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

០៧.១០.១៨.១០៧៤

*H.S.*

**សម្តេចវិជ្ជមានសេនាភត្តិ សាយ ឈុំ**

បានឃើញត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

កិត្តិនីតិសាលប័ណ្ណ ឃីន ឈិន





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៨/១០៧៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៨/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រង និងបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈជាជំនួយការឯកឧត្តម **ឃុន ហារ៉ាង** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ចំនួន ០២រូប ៖

- ១-ឯកឧត្តម **ឃុន នីយ៉ារ៉ូ** មានឋានៈស្មើ អគ្គនាយក
- ២-លោកជំទាវ **ខន ចាន់លីដា** មានឋានៈស្មើ អគ្គនាយក ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៨  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់  
ប្រមុខរដ្ឋស្តីទី**

*H.S.*

០៧៩៣៧.១៤១០.១១១០

**សម្តេចវិបុលបរមនាមក្សិ សាយ ឈុំ**  
បានបឋមត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
កិត្តិនីតិកាសាលបណ្ឌិត **ឃីន ឈិន**





**ព្រះរាជក្រឹត្យ**

នស/រកត/១០១៨/១០៧៦

យើង

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះមេរៀក្ខតកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយ ឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ដំឡើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ឯក** ដល់លោកឧត្តមសេនីយ៍ទោ **ឌុប ពលៈ** អគ្គលេខ **១២៣០៥** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទម្ងល់បន្តកម្មវត្ថុព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៨  
**ក្នុងព្រះបរមនាម និងនាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

២០១៨.១០.១១

*M.S.*

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ**  
បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកនៃការងារនេះរដ្ឋមន្ត្រី**  
**កិត្តិនីតិកាសមណ្ឌិត មីន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៨/ ១០៧៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សម្បូរោកាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស /រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ : តែងតាំងឯកឧត្តម **ឈឹម សៅគី** ជាជនប្រធានការក្រសួងអភិវឌ្ឍន៍ជនបទ ។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៨

**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

០៧៧.១៨១០.១១១៣

M.S.

**សម្តេចវិបុលសេនាតក្តី សាយ ឈុំ**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



# ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៨/១០៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

## ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **នាវ លែ** (CAO, LEI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៨៥ នៅខេត្ត Jiangsu សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៨  
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

០១.៧៧.១៤១០.១១១៤

M.S.

**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



# ព្រះរាជក្រឹត្យ

នស/រកត/១០១៨/ ១១០០

យើង

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

### ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតិបន្ថែមកម្មដល់លោក **លូ ឌឿន** (LIU, LEI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៨៣ នៅខេត្ត Hubei សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៨  
**គូចព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់**  
**ប្រមុខរដ្ឋស្តីទី**

០៧/១០/១៨ ១០.១១.១៨

**សម្តេចវិបុលសេនាភក្តី សាយ ឈុំ**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



### ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៨/១១០១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

### ត្រាស់បង្គាប់

**មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈ ៖

ក-ជាទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាលទី៦ ៖

- |             |                      |  |
|-------------|----------------------|--|
| ១- ឯកឧត្តម  | <b>ជា ចំណាន</b>      | មានឋានៈស្មើ <b>រដ្ឋមន្ត្រី</b> បន្ថែមលើមុខងារបច្ចុប្បន្ន   |
| ២- ឯកឧត្តម  | <b>ច័ន្ទ នរិន្ទ</b>  | មានឋានៈស្មើ <b>រដ្ឋមន្ត្រី</b> បន្ថែមលើមុខងារបច្ចុប្បន្ន   |
| ៣- ឯកឧត្តម  | <b>គាំម កុសល</b>     | មានឋានៈស្មើ <b>រដ្ឋមន្ត្រី</b> បន្ថែមលើមុខងារបច្ចុប្បន្ន   |
| ៤- ឯកឧត្តម  | <b>មិត្ត ការ៉ែន</b>  | មានឋានៈស្មើ <b>រដ្ឋមន្ត្រី</b> បន្ថែមលើមុខងារបច្ចុប្បន្ន   |
| ៥- ឯកឧត្តម  | <b>អ៊ុក ភារៈ</b>     | មានឋានៈស្មើ <b>រដ្ឋមន្ត្រី</b> បន្ថែមលើមុខងារបច្ចុប្បន្ន   |
| ៦- ឯកឧត្តម  | <b>ហេង សំរិហ</b>     | មានឋានៈស្មើ <b>រដ្ឋលេខាធិការ</b> បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៧- ឯកឧត្តម  | <b>សៀ ឃុ</b>         | មានឋានៈស្មើ <b>រដ្ឋលេខាធិការ</b> បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៨- ឯកឧត្តម  | <b>ឃឹម ផល្លី</b>     | មានឋានៈស្មើ <b>រដ្ឋលេខាធិការ</b> បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៩- ឯកឧត្តម  | <b>សែម សាខន</b>      | មានឋានៈស្មើ <b>រដ្ឋលេខាធិការ</b> បន្ថែមលើមុខងារបច្ចុប្បន្ន |
| ១០- ឯកឧត្តម | <b>អ៊ុន ម៉ុនធឿន</b>  | មានឋានៈស្មើ <b>រដ្ឋលេខាធិការ</b> បន្ថែមលើមុខងារបច្ចុប្បន្ន |
| ១១- ឯកឧត្តម | <b>ឈឹម ឌីណា</b>      | មានឋានៈស្មើ <b>រដ្ឋលេខាធិការ</b>                           |
| ១២- ឯកឧត្តម | <b>អ៊ុន ម៉ារ៉ាឌី</b> | មានឋានៈស្មើ <b>រដ្ឋលេខាធិការ</b> បន្ថែមលើមុខងារបច្ចុប្បន្ន |
| ១៣- ឯកឧត្តម | <b>ម៉ែន វិបុល</b>    | មានឋានៈស្មើ <b>រដ្ឋលេខាធិការ</b> បន្ថែមលើមុខងារបច្ចុប្បន្ន |
| ១៤- ឯកឧត្តម | <b>ខៀវ សុផល</b>      | មានឋានៈស្មើ <b>រដ្ឋលេខាធិការ</b> បន្ថែមលើមុខងារបច្ចុប្បន្ន |
| ១៥- ឯកឧត្តម | <b>លន់ ច័ន្ទៈស៊ី</b> | មានឋានៈស្មើ <b>រដ្ឋលេខាធិការ</b> បន្ថែមលើមុខងារបច្ចុប្បន្ន |
| ១៦- ឯកឧត្តម | <b>ម៉ែន កុសល្យ</b>   | មានឋានៈស្មើ <b>រដ្ឋលេខាធិការ</b> បន្ថែមលើមុខងារបច្ចុប្បន្ន |
| ១៧- ឯកឧត្តម | <b>ស៊ិន យន</b>       | មានឋានៈស្មើ <b>រដ្ឋលេខាធិការ</b> បន្ថែមលើមុខងារបច្ចុប្បន្ន |
| ១៨- ឯកឧត្តម | <b>អ៊ុក ចន្ទា</b>    | មានឋានៈស្មើ <b>រដ្ឋលេខាធិការ</b>                           |



១៩- ឯកឧត្តម	ទុន អគ្គី	មានឋានៈស្មើ	រដ្ឋលេខាធិការ
២០- ឯកឧត្តម	ស្រី សៀង	មានឋានៈស្មើ	រដ្ឋលេខាធិការ
២១- ឯកឧត្តម	លីម ហាវធី	មានឋានៈស្មើ	រដ្ឋលេខាធិការ
២២- ឯកឧត្តម	ថាង គិក្ខីវេន	មានឋានៈស្មើ	រដ្ឋលេខាធិការ
២៣- ឯកឧត្តម	ហេង ប្រសិដ្ឋ	មានឋានៈស្មើ	រដ្ឋលេខាធិការ
២៤- ឯកឧត្តម	ម៉ុន ហាតា	មានឋានៈស្មើ	អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
២៥- លោកជំទាវ	លីម បាតិល	មានឋានៈស្មើ	អនុរដ្ឋលេខាធិការ
២៦- ឯកឧត្តម	ថា សាវុធម	មានឋានៈស្មើ	អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
២៧- ឯកឧត្តម	ជា ជែម	មានឋានៈស្មើ	អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
២៨- ឯកឧត្តម	រ៉េន សុវិសាល	មានឋានៈស្មើ	អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
២៩- ឯកឧត្តម	សំ សិទ្ធិស័ក្តិ	មានឋានៈស្មើ	អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
៣០- ឯកឧត្តម	ហេង មុនី	មានឋានៈស្មើ	អនុរដ្ឋលេខាធិការ
៣១- ឯកឧត្តម	អ៊ុំ រ៉ៃ	មានឋានៈស្មើ	អនុរដ្ឋលេខាធិការ
៣២- ឯកឧត្តម	គង់ ឈឿន	មានឋានៈស្មើ	អនុរដ្ឋលេខាធិការ

ខ-ជាជំនួយការ សម្តេចអគ្គមហាពញាចក្រី ហេង សំរិទ្ធ ប្រធានរដ្ឋសភា នីតិកាលទី៦ ៖

១- ឯកឧត្តម	ស៊ឹម សុផល	មានឋានៈស្មើ	អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
២- ឯកឧត្តម	លីម សៀងហេង	មានឋានៈស្មើ	អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
៣- ឯកឧត្តម	អ៊ុន លំអេង	មានឋានៈស្មើ	អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
៤- ឯកឧត្តម	ស៊ឹម សារិទ្ធ	មានឋានៈស្មើ	អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
៥- ឯកឧត្តម	មុយ បញ្ញារិទ្ធ	មានឋានៈស្មើ	អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
៦- ឯកឧត្តម	យ៉ឹម ចន្ទ្រៈ	មានឋានៈស្មើ	អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
៧- ឯកឧត្តម	អេង សុវិជ្ជា	មានឋានៈស្មើ	អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
៨- ឯកឧត្តម	ឆន សារឿង	មានឋានៈស្មើ	អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
៩- ឯកឧត្តម	សេង ហ្វារ	មានឋានៈស្មើ	អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
១០- ឯកឧត្តម	ពា សៀងពោធិ៍	មានឋានៈស្មើ	អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
១១- ឯកឧត្តម	ឌីន មុរី	មានឋានៈស្មើ	អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
១២- ឯកឧត្តម	លីម ពិសិក្ស	មានឋានៈស្មើ	អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
១៣- ឯកឧត្តម	មិន នី	មានឋានៈស្មើ	អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
១៤- ឯកឧត្តម	មង ឈន	មានឋានៈស្មើ	អគ្គនាយក
១៥- ឯកឧត្តម	គេញ ម៉េត	មានឋានៈស្មើ	អគ្គនាយក ។

មាត្រា ២ : សម្តេចអគ្គមហាពញាចក្រី ហេង សំរិទ្ធ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

២០១៨. ១៤. ១០. ១១១៦

*B សហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៨

**នរោត្តម សីហមុនី**

បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលមណ្ឌិត **មិន ឈន**



**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/១០១៨/ ១១០៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

**ត្រាស់បង្គាប់**

- មាត្រា១ :** តែងតាំង និងផ្តល់ឋានៈឯកឧត្តម **ស៊ិន ឃឹម** ជាទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នីតិកាលទី៦ មានឋានៈស្មើ **រដ្ឋមន្ត្រី**។
- មាត្រា២ :** សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ។

២១/០៩/២០១៨

*សីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៨/ ១១០/៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឲ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

**ត្រាស់បង្គាប់**

**មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នីតិកាលទី៦ ៖

- ១- ឯកឧត្តម **សារ៉ាម ច័ន្ទណារិទ្ធ** មានឋានៈស្មើ រដ្ឋមន្ត្រី
- ២- ឯកឧត្តម **ហ៊ុន ម៉េង** មានឋានៈស្មើ រដ្ឋមន្ត្រី
- ៣- ឯកឧត្តម **ម៉ែ ឌុន្ទី** មានឋានៈស្មើ រដ្ឋមន្ត្រី ។

**មាត្រា ២ :** សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

២១ ឧសភា ១៤ ១០ ១១១៨

*A សីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនិតិកសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៨/១១០៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ គណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ក្រឹត្យលេខ ២៨ ក្រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៨៨ ស្តីពីការ លើកលែងទោស និងបន្ធូរបន្ថយទោស
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតី តេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** ត្រូវបន្ថយរយៈពេលទទួលរងទោសចំនួន ៦ខែ ឱ្យទណ្ឌិតចំនួន ៤០នាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរង ទោសក្នុងពន្ធនាគារកន្លងមកដូចមានរាយឈ្មោះខាងក្រោម៖

១-ទណ្ឌិតឈ្មោះ **វិច ភាំង** ហៅ យួន ភេទស្រី អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៧-២០១៧ ពីបទ ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវគុណការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រម លេខ ៤២ "ច" ចុះថ្ងៃទី ០៣-៤-២០១៨ របស់សាលាដំបូងខេត្តសៀមរាប ។



២-ទណ្ឌិតឈ្មោះ: **សុខ សុម៉ា** ភេទស្រី អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-៧-២០១៧ ពីបទ ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ "ឆ" ចុះថ្ងៃទី ២៩-០១-២០១៨ របស់សាលាដំបូងខេត្តសៀមរាប ។

៣-ទណ្ឌិតឈ្មោះ: **ហាង ឆូ** ហៅ ម៉ែអាហុង ភេទស្រី អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១៤-៩-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩ "ង" ចុះថ្ងៃទី ៣០-៣-២០១៧ របស់ សាលាដំបូងខេត្តសៀមរាប ។

៤-ទណ្ឌិតឈ្មោះ: **ឈឿ ធើរ** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃ ទី០៨-៨-២០១៣ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៨ "ឈ" ចុះថ្ងៃទី ១៧-៩-២០១៤ របស់ សាលាដំបូងខេត្តសៀមរាប ។

៥-ទណ្ឌិតឈ្មោះ: **ម៉ិត ថៃណូ** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-០១-២០១៧ ពីបទ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៩ "ខ.២" ចុះថ្ងៃទី ២៥-៨-២០១៧ របស់សាលាដំបូងខេត្តសៀមរាប ។

៦-ទណ្ឌិតឈ្មោះ: **ជួន ត្រាត់** ភេទប្រុស អាយុ ៤១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៦-២០១៤ ពីបទ រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥០ "ប" ចុះថ្ងៃទី ១៧-៩-២០១៤ របស់សាលាដំបូងខេត្តសៀមរាប ។

៧-ទណ្ឌិតឈ្មោះ: **ឡាយ សុទ្ធី** ហៅ ឡាយ ដារីន ភេទស្រី អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២៨-៨-២០១៧ ពីបទ ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៨ "ឈ" ចុះថ្ងៃទី ១៣-៧-២០១៦ របស់សាលាដំបូងខេត្តសៀមរាប ។

៨-ទណ្ឌិតឈ្មោះ: **ឡាវ ត្រីវិភូ** ភេទស្រី អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៨-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៩ "ឆ.២" ចុះថ្ងៃទី ០៧-៩-២០១៧ របស់សាលាដំបូងខេត្តសៀមរាប ។

៩-ទណ្ឌិតឈ្មោះ: **ណាន ណេង** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-៤-២០១៦ ពីបទ សមគំនិតក្នុងអំពើឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ១០៦ ក្រ III "រ" ចុះថ្ងៃទី ១០-២០១៧ របស់សាលាឧទ្ធរណ៍ ។



១០-ទណ្ឌិតឈ្មោះ: **ស៊ី សុខ** ហៅ អាត ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-៨-២០១៥ ពីបទ លួចមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ "ខ" ចុះថ្ងៃទី ២៤-៦-២០១៦ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

១១-ទណ្ឌិតឈ្មោះ: **យូ ឡុងលីក្វា** ហៅ ម៉ាក់អាពេជ្រ ភេទស្រី អាយុ ៤៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៧-២០១៦ ពីបទ ជួញដូរ និងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៨ "ដ" ចុះថ្ងៃទី ១១-៥-២០១៧ របស់សាលាដំបូង ខេត្តបន្ទាយមានជ័យ ។

១២-ទណ្ឌិតឈ្មោះ: **នួន ទី** ភេទប្រុស អាយុ ៤៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-៨-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥ "ជ" ចុះថ្ងៃទី ០៦-៤-២០១៧ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១៣-ទណ្ឌិតឈ្មោះ: **នាង ស្រីកែវ** ភេទស្រី អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-១២-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៦៦ "ច" ចុះថ្ងៃទី ១៥-៩-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៤-ទណ្ឌិតឈ្មោះ: **ធឿន សីហា** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៤-២០១៧ ពីបទ លួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩៦ "ដ" ចុះថ្ងៃទី ២៨-៣-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៥-ទណ្ឌិតឈ្មោះ: **នាង ណុម** ហៅ ខ្លិន ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-៣-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៦៣៩ "ច" ចុះថ្ងៃទី ១៩-១០-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៦-ទណ្ឌិតឈ្មោះ: **ហែម សុភាព** ភេទប្រុស អាយុ ៥៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥០៨ "ក" ចុះថ្ងៃទី ០៦-៩-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៧-ទណ្ឌិតឈ្មោះ: **ហុន ឆែវ** ភេទប្រុស អាយុ ៦០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-៥-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេច ទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៤ "គ" ចុះថ្ងៃទី ០៩-៤-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។



១៨-ទណ្ឌិតឈ្មោះ **ហាស សុខខាដារ៉ាវី** ហៅ វី ភេទស្រី អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២៣-៤-២០១៦ ពីបទ រក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាច សាលក្រមលេខ ៣០ "គ" ចុះថ្ងៃទី ២៧-៦-២០១៧ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

១៩-ទណ្ឌិតឈ្មោះ **គង់ សុផល** ហៅ អូន ភេទស្រី អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-០២-២០១៧ ពីបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាច សាលក្រមលេខ ៤០ "ខ" ចុះថ្ងៃទី ១៤-៩-២០១៧ របស់សាលាដំបូងខេត្តរតនគិរី ។

២០-ទណ្ឌិតឈ្មោះ **លី លីវុស្សី** ភេទស្រី អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-៩-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៣ "យ" ចុះថ្ងៃទី ១៩-៦-២០១៧ របស់សាលាដំបូងខេត្តកំពង់ចាម ។

២១-ទណ្ឌិតឈ្មោះ **ហាង ស្រីសុមន្ត** ហៅ ខ្វាន់ ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ០៥-៥-២០១៧ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រម លេខ ២៧ "គ" ចុះថ្ងៃទី ២០-៤-២០១៨ របស់សាលាដំបូងខេត្តកំពង់ចាម ។

២២-ទណ្ឌិតឈ្មោះ **ស្រី លីន** ភេទស្រី អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-៤-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រម លេខ ៨១/០៦ "ច" ចុះថ្ងៃទី ០៩-០២-២០១៨ របស់សាលាដំបូងខេត្តព្រះសីហនុ ។

២៣-ទណ្ឌិតឈ្មោះ **ឈិន ណារី** ហៅ អាណាង ភេទស្រី អាយុ ២៨ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ១៤-៧-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាល ក្រមលេខ ១៣៩/១៣ "ច" ចុះថ្ងៃទី ១៦-៣-២០១៨ របស់សាលាដំបូងខេត្តព្រះសីហនុ ។

២៤-ទណ្ឌិតឈ្មោះ **វិញ វណ្ណចិត្រា** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-៤-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១ "ជ" ចុះថ្ងៃទី ០៦-៤-២០១៧ របស់សាលាដំបូងខេត្តព្រះសីហនុ ។

២៥-ទណ្ឌិតឈ្មោះ **សីន វិជ័យ** ហៅ ជី ភេទស្រី អាយុ ៣៧ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២០-០១-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាច សាលក្រមលេខ ៥៦ "ច" ចុះថ្ងៃទី ១៧-១១-២០១៧ របស់សាលាដំបូងខេត្តព្រះសីហនុ ។

២៦-ទណ្ឌិតឈ្មោះ **ទេព ស៊ីណា** ភេទស្រី អាយុ ៣៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៩-១០-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលដីកាលេខ ១១ ក្រVI "ប.ស" ចុះថ្ងៃទី ១៣-០២-២០១៨ របស់សាលាឧទ្ធរណ៍ ។



២៧-ទណ្ឌិតឈ្មោះ **ឡឿង ឆឿង** ភេទស្រី អាយុ ៤៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-៩-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៧៦/២៣ “គ” ចុះថ្ងៃទី ១៤-៦-២០១៨ របស់សាលាដំបូងខេត្តព្រះសីហនុ ។

២៨-ទណ្ឌិតឈ្មោះ **រេង សុវណ្ណា ឬ រេង សាវ៉ែន** ហៅ វ៉ែន ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-៦-២០១៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ៥ ឆ្នាំ ទោសនៅសល់ត្រូវល្អិត តាមអំណាចសាលក្រមលេខ ០៣ “គ” ចុះថ្ងៃទី ០៦-០២-២០១៨ របស់សាលាដំបូងខេត្តកោះកុង ។

២៩-ទណ្ឌិតឈ្មោះ **គី សារីឃ្វាស់** ភេទស្រី អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-៥-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣៤ “គ” ចុះថ្ងៃទី ២២-១១-២០១៧ របស់សាលាដំបូងខេត្តកោះកុង ។

៣០-ទណ្ឌិតឈ្មោះ **សិន ស្រីង** ភេទស្រី អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-១១-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងការមិនរាងចាល ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ១៣៧/០៨ “គ” ព្រ.ទ ចុះថ្ងៃទី ២៧-៦-២០១៨ របស់សាលាដំបូងខេត្តព្រៃវែង ។

៣១-ទណ្ឌិតឈ្មោះ **គង់ ចំរើន** ហៅ ចៀន ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-៨-២០១៣ ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៧១ ចុះថ្ងៃទី ០៩-៣-២០១៦ របស់តុលាការកំពូល ។

៣២-ទណ្ឌិតឈ្មោះ **គឹម លីនដា** ភេទស្រី អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-៩-២០១៤ ពីបទ សញ្ជារកម្ម (មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៧ “ជជ” ចុះថ្ងៃទី ០៩-៤-២០១៥ របស់សាលាដំបូងខេត្តកណ្តាល ។

៣៣-ទណ្ឌិតឈ្មោះ **ម៉ឺ សុខផល** ហៅ ខ្លិន ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៣-១១-២០១៥ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៣ “ខ” ចុះថ្ងៃទី ០១-៨-២០១៦ របស់សាលាដំបូងខេត្តកណ្តាល ។

៣៤-ទណ្ឌិតឈ្មោះ **វិរុត សំរឿន** ភេទប្រុស អាយុ ៤៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៩-៦-២០១៦ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៧ “គ” ចុះថ្ងៃទី ២៨-៦-២០១៧ របស់សាលាដំបូងខេត្តកណ្តាល ។



៣៥-ទណ្ឌិតឈ្មោះ: **ម៉ុល ស្រីនាថ** ភេទស្រី អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៥-៦-២០១៦ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១២ "ក" ចុះថ្ងៃទី ១៣-៦-២០១៧ របស់សាលាដំបូងខេត្តតាកែវ ។

៣៦-ទណ្ឌិតឈ្មោះ: **សាន់ វ៉ាន់ដេត** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២១-៥-២០១៥ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០ "ខ" ចុះថ្ងៃទី ២៣-៩-២០១៥ របស់សាលាដំបូងខេត្តស្វាយរៀង ។

៣៧-ទណ្ឌិតឈ្មោះ: **គាស់ ឆៀត** ភេទស្រី អាយុ ៣១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៦-៥-២០១៤ ពីបទ សមគំនិតក្នុងអំពើរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២ "ច" ចុះថ្ងៃទី ២៣-១១-២០១៧ របស់សាលាដំបូងខេត្តព្រះវិហារ ។

៣៨-ទណ្ឌិតឈ្មោះ: **ឆៀន សុខឡី** ហៅ តឿ ភេទស្រី អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២៣-១១-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៨ "ក" ចុះថ្ងៃទី ១៤-៦-២០១៨ របស់សាលាដំបូងខេត្តប៉ៃលិន ។

៣៩-ទណ្ឌិតឈ្មោះ: **ចក ឃុន** ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៤-២០១៣ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០ "ខ" ចុះថ្ងៃទី ១៥-៧-២០១៤ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

៤០-ទណ្ឌិតឈ្មោះ: **សេន សំរ៉ា** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-៨-២០១៤ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០២ ចុះថ្ងៃទី ១៨-១២-២០១៤ របស់សាលាដំបូងខេត្តតាកែវ ។

**មាត្រា ២:** ត្រូវបន្ថយរយៈពេលទទួលរងទោសចំនួន ៩ខែ ឱ្យទណ្ឌិតចំនួន ១៣នាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរង ទោសក្នុងពន្ធនាគារកន្លងមកដូចមានរាយឈ្មោះខាងក្រោម:

១-ទណ្ឌិតឈ្មោះ: **ឈី វ៉ា** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៦-១០-២០១២ ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រម លេខ ០៣ "ជ" ចុះថ្ងៃទី ១៤-៣-២០១៣ របស់សាលាដំបូងខេត្តព្រៃវែង ។

២-ទណ្ឌិតឈ្មោះ: **ឱត វ៉ានី** ហៅនាង ភេទស្រី អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១៥-៥-២០១៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦០ "ក្រប" ចុះថ្ងៃទី ១៧-៦-២០១៦ របស់សាលាឧទ្ធរណ៍ ។



៣-ទណ្ឌិតឈ្មោះ **អ៊ុក វ៉ានី** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-៩-២០០៨ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៥ "ដ" ចុះថ្ងៃទី ០១-៦-២០១០ របស់សាលាឧទ្ធរណ៍ ។

៤-ទណ្ឌិតឈ្មោះ **ស៊ីម ចន្ទី** ហៅ ទី ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី០៨-៥-២០១៥ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៨ "ខ" ចុះថ្ងៃទី ២៥-៥-២០១៦ របស់សាលាដំបូងខេត្តកំពង់ចាម។

៥-ទណ្ឌិតឈ្មោះ **ស៊ី នាង** ហៅ អ៊ឹម ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៣-២០១៤ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២០ "ឆ" ចុះថ្ងៃទី ០៦-៨-២០១៤ របស់សាលាដំបូងខេត្តកោះកុង ។

៦-ទណ្ឌិតឈ្មោះ **ម៉ីន លី** ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៦-២០១៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៦៥ ចុះថ្ងៃទី ១៧-១១-២០១៧ របស់តុលាការកំពូល ។

៧-ទណ្ឌិតឈ្មោះ **និល សាវ៉ុន** ហៅ ម៉ក់ ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី១៧-១២-២០១៣ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ "ច" ចុះថ្ងៃទី ១០-៦-២០១៤ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

៨-ទណ្ឌិតឈ្មោះ **វិធួ ម៉ៅ** ហៅ សារ៉ាន់ ភេទស្រី អាយុ ៤៣ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ០៩-៣-២០១២ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣ "ច" ចុះថ្ងៃទី ១៣-០២-២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

៩-ទណ្ឌិតឈ្មោះ **កែវ សំឡើង** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-៨-២០១៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៧ "ក" ចុះថ្ងៃទី ០៧-៧-២០១៥ របស់សាលាដំបូងខេត្តបាត់ដំបង ។

១០-ទណ្ឌិតឈ្មោះ **ថៃ ម៉ុំ** ភេទស្រី អាយុ ៥៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៧-២០១២ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ "ឆ" ចុះថ្ងៃទី ២៨-០១-២០១៤ របស់សាលាដំបូងខេត្តបាត់ដំបង ។





១១-ទណ្ឌិតឈ្មោះ: **សាត់ ម៉ីនហាយ** ភេទប្រុស អាយុ ៥៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-៩-២០១០ ពីបទ ដឹកជញ្ជូន ជួញដូរ និងចែកចាយគ្រឿងញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ១២ ក្រVI “យ” ចុះថ្ងៃទី ០២-៥-២០១៣ របស់សាលាឧទ្ធរណ៍ ។

១២-ទណ្ឌិតឈ្មោះ: **ម៉េង ឆឿន** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៩-៣-២០០៩ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣០ ចុះថ្ងៃទី ២២-៦-២០០១ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

១៣-ទណ្ឌិតឈ្មោះ: **ឯម ធី** ភេទប្រុស អាយុ ៣៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៧-០២-២០១០ ពីបទ ធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥២ “ក” ចុះថ្ងៃទី ១០-៥-២០០៥ របស់សាលាដំបូងខេត្តកំពង់ចាម ។

**មាត្រា ៣:** ត្រូវបន្ថយរយៈពេលទទួលរងទោសចំនួន ១២ខែ ឱ្យទណ្ឌិតចំនួន ២៧នាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក ដូចមានរាយឈ្មោះខាងក្រោម:

១-ទណ្ឌិតឈ្មោះ: **ម៉ីន ម៉ាត់** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-៣-២០០៤ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២១ “ក” ចុះថ្ងៃទី ១២-៨-២០០៤ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

២-ទណ្ឌិតឈ្មោះ: **ជង់ ធី** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-០២-២០០៦ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១ “ង” ចុះថ្ងៃទី ០៩-៨-២០០៦ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

៣-ទណ្ឌិតឈ្មោះ: **ឆឿន គឹមឡុន** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-១១-២០១០ ពីបទ នាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦១ “យ” ចុះថ្ងៃទី ១១-៨-២០១១ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៤-ទណ្ឌិតឈ្មោះ: **សំ សម័យ** ភេទស្រី អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-៣-២០០៩ ពីបទ សមគំនិតក្នុងអំពើការចាប់ជំរិត និងបង្ខាំងមនុស្សដោយខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤២ “ក្រ.V.ច” ចុះថ្ងៃទី ០៨-៧-២០១៦ របស់សាលាឧទ្ធរណ៍ ។

៥-ទណ្ឌិតឈ្មោះ: **ចាន់ វាសនា** ហៅ ស្នា ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-៦-២០១១ ពីបទ ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៨ “ច” ចុះថ្ងៃទី ១៩-៩-២០១១ របស់សាលាដំបូងខេត្តបាត់ដំបង ។



៦-ទណ្ឌិតឈ្មោះ: **ឃុត ម៉ុងយ៉ា** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៧-៨-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ "គ" ចុះថ្ងៃទី ២៣-៨-២០០៧ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

៧-ទណ្ឌិតឈ្មោះ: **ណុយ ហាវ៉ា** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៧-១០-២០០៧ ពីបទ ធ្វើមនុស្សឃាតគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៧ "ខ" ចុះថ្ងៃទី ១៣-០២-២០០៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៨-ទណ្ឌិតឈ្មោះ: **ម៉ុំ ចន្ទា** ភេទប្រុស អាយុ ៤៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៥-៤-២០១១ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៨ "ច" ចុះថ្ងៃទី ២២-៤-២០១១ របស់សាលាដំបូងខេត្តបាត់ដំបង ។

៩-ទណ្ឌិតឈ្មោះ: **អេង សឿន** ភេទស្រី អាយុ ៤៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-៦-២០០៥ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤៩ ចុះថ្ងៃទី ០៧-៣-២០១៤ របស់តុលាការកំពូល ។

១០-ទណ្ឌិតឈ្មោះ: **ងា សុផល** ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៣-៥-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥ ចុះថ្ងៃទី ១៤-១០-២០០៩ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

១១-ទណ្ឌិតឈ្មោះ: **សូ ឈាន** ហៅ ឡេ ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២៧-០២-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៤ "គ" ចុះថ្ងៃទី ២៣-៧-២០០៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

១២-ទណ្ឌិតឈ្មោះ: **មុត ឡើង** ហៅ មីន ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១៥-០២-២០០៣ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៧ "ខ" ចុះថ្ងៃទី ០៤-៣-២០០៨ របស់សាលាឧទ្ធរណ៍ ។

១៣-ទណ្ឌិតឈ្មោះ: **អ៊ុំ ហុក** ភេទប្រុស អាយុ ៤៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣០-១២-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៧ "ក្រIIIច" ចុះថ្ងៃទី ២០១១ របស់សាលាឧទ្ធរណ៍ ។



១៤-ទណ្ឌិតឈ្មោះ: សៅ ហាវ ភេទប្រុស អាយុ ៤៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-៤-២០០៨ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៣ “យ” ចុះថ្ងៃទី ០៧-១១-២០០៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៥-ទណ្ឌិតឈ្មោះ: នួន ស៊ីនឿន ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-៩-២០០៤ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ ៦ ខែ តាមអំណាចសាលដីកាលេខ ៦៥ “ក” ចុះថ្ងៃទី ១៦-១០-២០០៧ របស់សាលាឧទ្ធរណ៍ ។

១៦-ទណ្ឌិតឈ្មោះ: ព្រំ វិសាល ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៧-៦-២០០៥ ពីបទ មនុស្សឃាតគិតទុកជាមុន និងប៉ុនប៉ងធ្វើមនុស្សឃាត ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រម លេខ ១៣៦ “ប” ចុះថ្ងៃទី ១៩-១២-២០០៥ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៧-ទណ្ឌិតឈ្មោះ: ត្រីនី ធី ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៨-២០១២ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៣០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៨ “ង” ចុះថ្ងៃទី ២៥-៤-២០១៣ របស់សាលាដំបូងខេត្តកោះកុង ។

១៨-ទណ្ឌិតឈ្មោះ: ឈុំ សេង ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៧-៧-២០០២ ពីបទ រំលោភសេពសន្ថវៈ និងប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកា លេខ ៣០ “ក្រVស” ចុះថ្ងៃទី ២៨-៥-២០១៥ របស់សាលាឧទ្ធរណ៍ ។

១៩-ទណ្ឌិតឈ្មោះ: វ៉ាត ថង ហៅ ធឿន ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវចាប់ខ្លួននៅ ថ្ងៃទី ៣០-១១-២០០៩ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៦ “វ/ហ” ចុះថ្ងៃទី ១៧-៩-២០១០ របស់សាលាដំបូងខេត្តកណ្តាល ។

២០-ទណ្ឌិតឈ្មោះ: ខៀវ វ៉ានី ភេទស្រី អាយុ ២៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៣-៨-២០០៧ ពីបទ ធ្វើមនុស្សឃាតគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥១ “គ” ចុះថ្ងៃទី ០២-១០-២០០៧ របស់សាលាដំបូងខេត្តស្វាយរៀង ។

២១-ទណ្ឌិតឈ្មោះ: ឃឹម ឃ្រៀន ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវចាប់ខ្លួននៅ ថ្ងៃទី ២៥-១០-២០០៥ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ ចុះថ្ងៃទី ១១-៥-២០០៦ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។



២២-ទណ្ឌិតឈ្មោះ: **ហ៊ឺ មីង** (HE MING) ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២៤-១២-២០០៨ ពីបទ ចាប់ជំរិត និងបង្ខំឯមនុស្សដោយខុសច្បាប់ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨២ "ក្រ.២" ចុះថ្ងៃទី ១៧-៦-២០០៩ របស់សាលាដំបូងរាជធានីភ្នំពេញ ។

២៣-ទណ្ឌិតឈ្មោះ: **ភីន មរកត** ហៅ រស់ ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១៥-១១-២០១២ ពីបទ ឃាតកម្ម (មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ២៣ "ឆ.វ.ន" ចុះថ្ងៃទី ២៦-៨-២០១៣ របស់សាលាដំបូងខេត្តកណ្តាល ។

២៤-ទណ្ឌិតឈ្មោះ: **ឌី សុវណ្ណារិក្ខ** ហៅ អាម៉ាន់ក្រាប ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៣-១១-២០០៩ ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១០ "ស" ចុះថ្ងៃទី ០៥-១១-២០១០ របស់សាលាដំបូងខេត្តកណ្តាល ។

២៥-ទណ្ឌិតឈ្មោះ: **ទេព ហ៊ុល** ភេទប្រុស អាយុ ៣៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-០២-២០០៥ ពីបទ ឃាតកម្មគិតទុកជាមុន, ប្រើប្រាស់អាវុធខុសច្បាប់ សមគំនិត និង បង្ករបួសស្នាម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រម លេខ ៩៤ ចុះថ្ងៃទី ២៦-៨-២០០៥ របស់សាលាដំបូងខេត្តក្រចេះ ។

២៦-ទណ្ឌិតឈ្មោះ: **ខន វណ្ណា** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៣-៦-២០០៧ ពីបទ រំលោភសេពសន្ថវៈ និងប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧ "ឆ" ចុះថ្ងៃទី ១៩-១២-២០០៧ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

២៧-ទណ្ឌិតឈ្មោះ: **សុន វិចិត្រ** ហៅ ថន ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២៤-៦-២០០៩ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៨ "ក្រVបស" ចុះថ្ងៃទី ២០-០១-២០១២ របស់សាលាឧទ្ធរណ៍ ។

**មាត្រា ៤ :** ត្រូវលើកលែងទោសឱ្យទណ្ឌិតចំនួន ៣៩នាក់ ក្នុងឱកាសពិធីបុណ្យកុំបិណ្ណ ឆ្នាំ២០១៨ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក ដូចមានរាយឈ្មោះខាងក្រោម:

១-ទណ្ឌិតឈ្មោះ: **ឌិត ចាន់ណារ៉ា** ភេទស្រី អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-៨-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៣៤ "ឆ.២" ចុះថ្ងៃទី ១៤-៧-២០១៧ របស់សាលាដំបូងខេត្តសៀមរាប ។

២-ទណ្ឌិតឈ្មោះ: **ទើន វ៉ា** ហៅ កុត ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២៩-៧-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ "ជ" ចុះថ្ងៃទី ១៩-៤-២០១៧ របស់សាលាដំបូងខេត្តសៀមរាប ។



៣-ទណ្ឌិតឈ្មោះ: **ឡឿង ធីឃឹម** ភេទស្រី អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-០២-២០១៧ ពីបទ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៨ “ឆ” ចុះថ្ងៃទី ២០-០២-២០១៨ របស់សាលាដំបូងខេត្តសៀមរាប ។

៤-ទណ្ឌិតឈ្មោះ: **ត្រុំ សុខាម** ហៅ ស្រីនាង ភេទស្រី អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ៣០-៤-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ “ក” ចុះថ្ងៃទី ១៥-៣-២០១៨ របស់សាលាដំបូងខេត្តសៀមរាប ។

៥-ទណ្ឌិតឈ្មោះ: **មូយ ថន** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៧-២០១៦ ពីបទ ហិង្សាដោយចេតនា (ស្ថានទម្ងន់ទោសដោយសារប្រើអាវុធ) ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រម លេខ ២៥ “គ” ចុះថ្ងៃទី ១៩-៧-២០១៧ របស់សាលាដំបូងខេត្តកំពង់ធំ ។

៦-ទណ្ឌិតឈ្មោះ: **តែន ស្រីហ៊ុន** ភេទស្រី អាយុ ៤៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-៨-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ដែលក្នុងនោះទណ្ឌកម្មក្នុងពន្ធនាគារ កំណត់ ១៨ ខែ ទោសសល់ពីនេះត្រូវព្យួរក្នុងលក្ខខណ្ឌព្យួរទោសធម្មតា តាមអំណាច សាលក្រមលេខ ០៧ “ក” ចុះថ្ងៃទី ១៤-៣-២០១៨ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

៧-ទណ្ឌិតឈ្មោះ: **ជុំ ពៅ** ភេទស្រី អាយុ ៣៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៧-៨-២០១៥ ពីបទ ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ច្រើនដង) ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែទោសនេះត្រូវទទួលរងទោស ដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ ទោសនៅសល់ពីនេះត្រូវព្យួរធម្មតា តាមអំណាច សាលក្រមលេខ ១៨ “ឈ” ចុះថ្ងៃទី ១៦-៦-២០១៦ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៨-ទណ្ឌិតឈ្មោះ: **គិន សារ៉ុត** ភេទស្រី អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-១១-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៣ “ជ” ចុះថ្ងៃទី ០៩-៨-២០១៧ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៩-ទណ្ឌិតឈ្មោះ: **ឃាន គឹមសួរ** ភេទស្រី អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-១២-២០១៥ ពីបទ ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែទោសនេះត្រូវអនុវត្តទោស ក្នុងពន្ធនាគារកំណត់ ៣ ឆ្នាំ រងទោសសល់ពីនេះត្រូវព្យួរ តាមអំណាចសាលក្រមលេខ ៤០ “ឆ” ចុះថ្ងៃទី ០៤-៨-២០១៦ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

១០-ទណ្ឌិតឈ្មោះ: **ម៉ៅ រតនា** ហៅ ពៅ ភេទស្រី អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ០៣-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ “ឆ” ចុះថ្ងៃទី ១៥-១១-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។



១១-ទណ្ឌិតឈ្មោះ: **រតន់ ចុល** ភេទស្រី អាយុ ៦០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-០១-២០១៧ ពីបទ ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រម លេខ ៥៧៣ “ឃ” ចុះថ្ងៃទី ២៧-៩-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

១២-ទណ្ឌិតឈ្មោះ: **ចាន់ សំណាង** ហៅ លីង ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១៣-៥-២០១៧ ពីបទ ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តែទោសនេះត្រូវ អនុវត្តក្នុងពន្ធនាគាររយៈពេល ១៨ ខែ ទោសសល់ពីនេះត្រូវអនុវត្តទោសព្យួរ តាមអំណាច សាលក្រមលេខ ៧៧ “ក” ចុះថ្ងៃទី ០៨-០២-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៣-ទណ្ឌិតឈ្មោះ: **ស៊ិន សារឹម** ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៣-៧-២០១២ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥ ចុះថ្ងៃទី ១២-៣-២០១៣ របស់ សាលាដំបូងខេត្តពោធិ៍សាត់ ។

១៤-ទណ្ឌិតឈ្មោះ: **ដួង សារិទ្ធី** ហៅ ត្រូ ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-០២-២០១៦ ពីបទ ហិង្សាដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ “ក” ចុះថ្ងៃទី ២៧-៥-២០១៦ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

១៥-ទណ្ឌិតឈ្មោះ: **ហាយ គឹមរេង** ភេទស្រី អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-៥-២០១៥ ពីបទ ហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោសដោយមរណភាពនៃ ជនរងគ្រោះ) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៩ ក្រ III “រ” ចុះថ្ងៃទី ២៩-៨-២០១៦ របស់សាលាឧទ្ធរណ៍ ។

១៦-ទណ្ឌិតឈ្មោះ: **ឈុន វុទ្ធី** ហៅ វុទ្ធ ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១៣-៥-២០១៦ ពីបទ ហិង្សាដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៤៥ “ច” ចុះថ្ងៃទី ៣០-១១-២០១៦ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

១៧-ទណ្ឌិតឈ្មោះ: **ឱន រី** ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៩-៦-២០០៧ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ “គ” ចុះថ្ងៃទី ២១-៥-២០០៩ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៨-ទណ្ឌិតឈ្មោះ: **វ៉ា ស៊ីថា** ភេទប្រុស អាយុ ៥៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-៣-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៦ “គ” ចុះថ្ងៃទី ០៤-១២-២០១៧ របស់សាលាដំបូងខេត្តកំពង់ចាម ។

១៩-ទណ្ឌិតឈ្មោះ: **ស្រី សំរឿន** ហៅ ពីង ភេទប្រុស អាយុ ៤៧ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១៦-០២-២០១៧ ពីបទ ទទួលជលក្នុងអំពើលួចមានស្ថានទម្ងន់ទោស ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រម លេខ ៦៧ “ជ” ចុះថ្ងៃទី ១៣-១២-២០១៧ របស់សាលាដំបូងខេត្តកំពង់ចាម ។



២០-ទណ្ឌិតឈ្មោះ: **អុក អូន** ភេទស្រី អាយុ ៥៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤២ "ក" ចុះថ្ងៃទី ២៦-១២-២០១៧ របស់សាលាដំបូងខេត្តកំពង់ចាម ។

២១-ទណ្ឌិតឈ្មោះ: **សាន់ នី** ភេទស្រី អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-៥-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ០៧/០២ "ឃ" ចុះថ្ងៃទី ២៤-១២-២០១៧ របស់សាលាដំបូងខេត្តព្រះសីហនុ ។

២២-ទណ្ឌិតឈ្មោះ: **ឡឿង ស្រីតីន** ភេទស្រី អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-៦-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៥៩ "ច" ចុះថ្ងៃទី ០៨-១២-២០១៧ របស់សាលាដំបូងខេត្តព្រះសីហនុ ។

២៣-ទណ្ឌិតឈ្មោះ: **ហេង ស្រីណេត** ភេទស្រី អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២១-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤១ "ច" ចុះថ្ងៃទី ០១-៩-២០១៧ របស់សាលាដំបូងខេត្តព្រះសីហនុ ។

២៤-ទណ្ឌិតឈ្មោះ: **សៀង ស៊ីម៉ាន់** ហៅ យ៉ា ភេទស្រី អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី១១-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រម លេខ ៤៤ "ជ" ចុះថ្ងៃទី ១៤-៨-២០១៧ របស់សាលាដំបូងខេត្តព្រះសីហនុ ។

២៥-ទណ្ឌិតឈ្មោះ: **ខេន និតា** ហៅ ម៉ាប់ ភេទស្រី អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-៣-២០១៧ ពីបទ សមគំនិតក្នុងអំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាច សាលក្រមលេខ ៥០ "ង" ចុះថ្ងៃទី ២៦-៩-២០១៧ របស់សាលាដំបូងខេត្តព្រះសីហនុ ។

២៦-ទណ្ឌិតឈ្មោះ: **សួន ហេង** ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៥-០១-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៨ "ជ" ចុះថ្ងៃទី ២៩-៨-២០១៧ របស់សាលាដំបូងខេត្តព្រះសីហនុ ។

២៧-ទណ្ឌិតឈ្មោះ: **ដួង ឡាត** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៧-១២-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ "ឃ" ចុះថ្ងៃទី ០៣-៥-២០១៧ របស់សាលាដំបូងខេត្តព្រះសីហនុ ។

២៨-ទណ្ឌិតឈ្មោះ: **នេត គន្ធា** ហៅ ស្វិត ភេទស្រី អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-០២-២០១៧ ពីបទ សមគំនិតក្នុងអំពើជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាច សាលក្រមលេខ ៥០ "ឃ" ចុះថ្ងៃទី ២៤-៨-២០១៧ របស់សាលាដំបូងខេត្តព្រះសីហនុ ។



២៩-ទណ្ឌិតឈ្មោះ: **ហ៊ុន ស្រីវិន** ភេទស្រី អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៦-២០១៧ ពីបទ សម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ១៦ "ក" ចុះថ្ងៃទី ២៥-០១-២០១៨ របស់សាលាដំបូងខេត្តកោះកុង ។

៣០-ទណ្ឌិតឈ្មោះ: **ថាម វីវី** ភេទស្រី អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-១០-២០១៧ ពីបទ រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តែទោសនេះអនុវត្តក្នុង ពន្ធនាគារមានរយៈពេលចំនួន ១ ឆ្នាំ ទោសសល់ពីនោះត្រូវព្យួរធម្មតា តាមអំណាច សាលក្រមលេខ ០៦ "ខ" ចុះថ្ងៃទី ១៥-៣-២០១៨ របស់សាលាដំបូងខេត្តព្រៃវែង ។

៣១-ទណ្ឌិតឈ្មោះ: **វិធី សុភ័ណ្ណ** ភេទស្រី អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-៦-២០១៧ ពីបទ សមគំនិតក្នុងអំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣២ "ក" ព្រ.ទ ចុះថ្ងៃទី ២១-១២-២០១៧ របស់សាលាដំបូងខេត្តព្រៃវែង ។

៣២-ទណ្ឌិតឈ្មោះ: **ហ៊ុន គឹមសុខ** លោក ពៀច ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១៤-០១-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧១ "ច" ចុះថ្ងៃទី ២១-៤-២០១៧ របស់សាលាដំបូងខេត្តកណ្តាល ។

៣៣-ទណ្ឌិតឈ្មោះ: **ស៊ឹម ហ៊ុយ** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៧-៣-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៨ "ញ" ចុះថ្ងៃទី ២០-៦-២០១៧ របស់សាលាដំបូងខេត្តកណ្តាល ។

៣៤-ទណ្ឌិតឈ្មោះ: **ស្រេង ពុត** ភេទប្រុស អាយុ ៤៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-៧-២០១៧ ពីបទ គំរាមកំហែងថានឹងសម្លាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩១ "ច" ចុះថ្ងៃទី ២២-១១-២០១៧ របស់សាលាដំបូងខេត្តកណ្តាល ។

៣៥-ទណ្ឌិតឈ្មោះ: **ណុម កែវ** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-៣-២០១៣ ពីបទ រំលោភសេពសន្ថវៈ (ប៉ុនប៉ង) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៧ "កប៥" ចុះថ្ងៃទី ២៩-៨-២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ។

៣៦-ទណ្ឌិតឈ្មោះ: **មាន សុខហេង** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-៤-២០១៧ ពីបទ បើកបរដោយធ្វេសប្រហែស ខ្លីខ្លា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បណ្តាលឱ្យរូសអ្នកដទៃ (រូសច្រើននាក់) និងបើកបរដោយធ្វេសប្រហែស ខ្លីខ្លា មិនប្រុង ប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ប៉ុន្តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារចំនួន ២ ឆ្នាំ រំលែកនៅសល់ត្រូវព្យួរ តាមអំណាចសាលក្រមលេខ ២៦២ "វ" ចុះថ្ងៃទី ០១-០២-២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ ។





៣៧-ទណ្ឌិតឈ្មោះ: **ធីត ឆៀន** ហៅ កុក ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២៦-៨-២០១៨ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥២ "ឆ" ចុះថ្ងៃទី ១០-៩-២០១៥ របស់សាលាដំបូងខេត្តក្រចេះ ។

៣៨-ទណ្ឌិតឈ្មោះ: **ជុំ កុសល** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៩-៣-២០១០ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣ "វ/ហ" ចុះថ្ងៃទី ១១-០២-២០១១ របស់សាលា ដំបូងខេត្តកណ្តាល ។

៣៩-ទណ្ឌិតឈ្មោះ: **ឆយ ផាន់នី** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-១០-២០១១ ពីបទ រំលោភសេពសន្ថវៈ (ដោយចារីច្រើនរូប) និងលួចដោយមានស្ថាន ទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាច សាលដីកាលេខ ២៦៨ ចុះថ្ងៃទី ០៨-១១-២០១៣ របស់តុលាការកំពូល ។

**មាត្រា ៥ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណា- ចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ពល. ១៧១០.១១១៥

*Handwritten signature*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨

បានធម្មជាតិក្រឹត្យតាមច្បាប់ដើម  
**ខុមហ្វ្រែនរដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៨/ ១១៤៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយ ឡែក នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះ- រាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា១ :** តម្លើង ថ្នាក់ ដល់ ឯកឧត្តម **សួង ម៉ែងឡុង** ពីឋានន្តស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ ២ មកជា**ឧត្តមមន្ត្រីថ្នាក់ លេខ ១** នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ពល. ១៧១០. ១១៤០

*Handwritten signature*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកវិស័យករណីរដ្ឋបាល**



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៨/ ១១០២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ ៖** តម្រូវឱ្យឧត្តមសេនីយ៍ឯក **ឧត្តមសេនីយ៍ឯក** ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ **០២រូប ៖**

- ១- ឧត្តមសេនីយ៍ទោ **ជ័យ បុត្រ** អត្តលេខ ៥៣៥៧៧
- ២- ឧត្តមសេនីយ៍ទោ **ជុន ថាវៀន** អត្តលេខ ៧៩១៦៤ ។

**មាត្រា ២ ៖** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានៅ ។

លេខ. ១១០ - ១១២១

*សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៨

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ខ្មែរក្រហម រដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារគោលនយោបាយរដ្ឋមន្ត្រី**  
  
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៨/ ១១០៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១** ៖ តម្កើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ឯក** ដល់ឧត្តមសេនីយ៍ទោ **អែ សុខខេម៉ា** អគ្គលេខ ០២២៩១ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២** ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាទៅ ។

លេខ. ១៨១០. ១១២៤

*សីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៨/១១០៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** និយ័តកម្មតម្កើងថ្នាក់ដល់មន្ត្រីរាជការ ២៣ រូប នៅក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ :

- ១- លោកជំទាវ **សុភាព** ពីឧត្តមមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ២- លោក **ឡុំ សោម** ពីឧត្តមមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ៣- លោក **ព្រុំ សំខាន់** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ១



៤- លោក ង សារ៉ូ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ១
៥- លោក កាត់ ធុឡី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ១
៦- លោក កុល ធុត្តា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ១
៧- លោកជំទាវ ឡេង សុខា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ២
៨- លោក ឡុន សីលា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ២
៩- លោក ចា ឡាន់	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ២
១០- លោក អ៊ី សំអុល	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ២
១១- លោក ថាច អឿង	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ២
១២- លោក ឈឹម សារ៉ែន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ២
១៣- លោក អន លាង	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ២
១៤- លោក សុរ ផាន់ណារ៉ា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ២
១៥- លោក ឡោ ម៉ីនពេជ្រ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ២
១៦- លោក រៀម សារិន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៣
១៧- លោក សុទ្ធ សិមប័ន្ត	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៣
១៨- លោក វ៉េង វិសុទ្ធ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៣
១៩- លោកស្រី ផែ ប័ន្តណារី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៣
២០- លោក សេ សាមុត	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៣
២១- លោក សៀម សុខ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៣
២២- លោក អេង វ៉ា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៣
២៣- លោក គុជ សុវណ្ណារី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៣ ។

មាត្រា ២ : និយ័តកម្មតម្កើងឋានន្តរស័ក្តិដល់មន្ត្រីរាជការ ១២ រូប ពីឋានន្តរស័ក្តិរមន្ត្រីទៅក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ :

- ១- លោក កៅ ម៉ីនណាត ពីរមន្ត្រីថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៣
- ២- លោក សោម វីល ពីរមន្ត្រីថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៣
- ៣- លោក ស៊ុម ម៉ីនស៊ុន ពីរមន្ត្រីថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៣



- ៤- លោក នង ធុណារី ពីរមន្ត្រីថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៣
- ៥- លោក សេរី សម្បត្តិ ពីរមន្ត្រីថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៣
- ៦- លោក រស់ ឡឿន ពីរមន្ត្រីថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៣
- ៧- លោកស្រី យ៉ាង បន្ទីរិយា ពីរមន្ត្រីថ្នាក់លេខ ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ៨- លោក លី គឹមពារ ពីរមន្ត្រីថ្នាក់លេខ ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ៩- លោក ឃុន បូផាន់ ពីរមន្ត្រីថ្នាក់លេខ ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ១០- លោក ឃុន សៅរៀ ពីរមន្ត្រីថ្នាក់លេខ ៣ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ១១- លោក ឡុង បន្ទា ពីរមន្ត្រីថ្នាក់លេខ ៣ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ១២- លោកស្រី ម៉ែង យ៉ាន ពីរមន្ត្រីថ្នាក់លេខ ៣ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦ ។

**មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

លេខ ១៧១០.១១២៥៣

*ន វិហារុនី*

**នរោត្តម សិហារុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៨/១១០៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្មដល់លោក **លី ឌុយ** (LIU, XINWEI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៨៣ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

លេខ ១៨១០.១១២៤

*នរោត្តម សីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១០១៨/១១១០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **ឈិន ហ្គោងស៊ីង** (CHEN, BAOSHENG) ជនជាតិ ចិន សញ្ជាតិចិន កើតថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៨៤ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាទៅ។

ព.ក. ៧១០.១១៤៥

*Signature*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **ឃីន ឈិន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១៧៦ នស/ក្រ.បក



**អនុក្រឹត្យ**

**ស្តីពី**

**ការទទួលស្គាល់វិទ្យាស្ថានធុរកិច្ចនិងបច្ចេកវិទ្យា ក្រុងព្រះសីហនុ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣០៣/១២៩ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ស្តីពីការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៧/០៣២ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការអប់រំ
- បានឃើញអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ៥៤ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខណវិនិច្ឆ័យនៃការបង្កើតសាកលវិទ្យាល័យ
- បានឃើញអនុក្រឹត្យលេខ១៥៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ស្តីពីក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

**សម្រេច**

**មាត្រា ១.-**

ត្រូវបានទទួលស្គាល់គ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលមានឈ្មោះថា " វិទ្យាស្ថានធុរកិច្ចនិងបច្ចេកវិទ្យាក្រុងព្រះសីហនុ " សរសេរជាអក្សរកាត់ថា " **វ.ប.ប.ត.** " និងភាសាអង់គ្លេសថា " Sihanoukville Institute of Business and Technology " សរសេរជាអក្សរកាត់ថា " **S.I.B.T.** " ។

**មាត្រា២-**

**វ.ឆ.ប.ក.** ស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិស្មាច់ដែង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

**មាត្រា៣-**

**វ.ឆ.ប.ក.** បណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ លើដេប៉ាតឺម៉ង់២ ដូចខាងក្រោម៖

- ១. ដេប៉ាតឺម៉ង់រដ្ឋបាលធុរកិច្ច ៖ មុខជំនាញគ្រប់គ្រងភស្តុភារ និងមុខជំនាញគ្រប់គ្រងធុរកិច្ច
- ២. ដេប៉ាតឺម៉ង់បច្ចេកវិទ្យាព័ត៌មាន ៖ មុខជំនាញបច្ចេកវិទ្យាព័ត៌មាន

ទៅអនាគតវិទ្យាស្ថាននេះ អាចបើកសាខា មហាវិទ្យាល័យថ្មី ដេប៉ាតឺម៉ង់ថ្មី មុខជំនាញថ្មី កម្រិតបណ្តុះបណ្តាលថ្មី សុំប្តូរឈ្មោះថ្មី ទីតាំងថ្មី ឬពង្រីកទីតាំងថ្មី ដោយរៀបចំសំណុំបែបបទសុំការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា។

**មាត្រា៤-**

**វ.ឆ.ប.ក.** ត្រូវមានក្រុមប្រឹក្សាភិបាលមួយ ដើម្បីត្រួតពិនិត្យនិងសម្រេចលើគោលនយោបាយ ផែនការ អភិវឌ្ឍកម្មវិធីសិក្សា និងការងារបច្ចេកទេសពាក់ព័ន្ធដទៃទៀត។ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងជាក់ស្តែង នៃ **វ.ឆ.ប.ក.** ត្រូវកំណត់ដោយក្រុមប្រឹក្សាភិបាល និងមានការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា។

**មាត្រា៥-**

- នាយក **វ.ឆ.ប.ក.** មានភារកិច្ចដូចខាងក្រោម៖
- ទទួលខុសត្រូវចំពោះមុខច្បាប់និងក្រុមប្រឹក្សាភិបាលក្នុងការគ្រប់គ្រង **វ.ឆ.ប.ក.** និងធានាឱ្យមានសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម
  - ទទួលខុសត្រូវក្នុងការទទួលសិស្ស និស្សិតឱ្យចូលរៀននិងការបញ្ចប់ការសិក្សា ស្របតាមបទដ្ឋានកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា
  - រៀបចំបង្កើតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ជាមុនសិន មុននឹងជ្រើសរើសនិស្សិតចូលរៀនឆ្នាំទីមួយកម្រិតបរិញ្ញាបត្រ
  - រៀបចំកម្មវិធីសិក្សាលម្អិតឱ្យស្របតាមលក្ខខណ្ឌនិងបទប្បញ្ញត្តិ នៃក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា
  - គោរពនិងអនុវត្តតាមបទដ្ឋាននិងគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំណត់លើសកម្មភាពនៃការធានាគុណភាពអប់រំឧត្តមសិក្សា
  - ធ្វើរបាយការណ៍ប្រចាំឆ្នាំអំពីការងារបណ្តុះបណ្តាល ជូនក្រសួងអប់រំ យុវជន និងកីឡា នៅក្រោយដំណាច់ឆមាសទី២។

**មាត្រា៦-**

និស្សិតដែលបានរៀនចប់កម្មវិធីសិក្សា ហើយបានទទួលជោគជ័យក្នុងការប្រឡងបញ្ចប់ការសិក្សា ត្រូវទទួលសញ្ញាបត្របរិញ្ញាបត្ររងនិងបរិញ្ញាបត្រតាមមុខជំនាញដែលបានសិក្សា។ សញ្ញាបត្រនេះ ត្រូវផ្តល់ឱ្យដោយ **វ.ឆ.ប.ក.** ដោយផ្អែកលើបញ្ជីឈ្មោះនិស្សិតបញ្ចប់ការសិក្សាជាប់ជាស្ថាពរដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។

**មាត្រា៧-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា៨-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានស្ថាប័នពាក់ព័ន្ធ និងនាយក **វ.ឆ.ប.ក.** ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ៧ ខែ វស្សា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨



**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តព្រះសីហនុ
- ដូចមាត្រា៨
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ  
ស្តីពី**

**ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងវ៉ែនិងថាមពល**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ១៣៧ អនក្រ.បក

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងវ៉ែនិងថាមពល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤០១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការផ្ទេរនិងធ្វើសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជាទៅក្រោមក្រសួងវ៉ែនិងថាមពល
- បានឃើញអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន
- បានឃើញអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១៧ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃសវនកម្មផ្ទៃក្នុងនៅតាមបណ្តាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងវ៉ែនិងថាមពល

**សម្រេច**  
**ជំពូកទី១**  
**បទប្បញ្ញត្តិទូទៅ**

**មាត្រា ១ .-**

អនុក្រឹត្យនេះមានគោលបំណងកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងវ៉ែនិងថាមពល។

**មាត្រា ២ .-**

អនុក្រឹត្យនេះមានគោលដៅដូចខាងក្រោម៖

- រៀបចំបេសកកម្មនិងរចនាសម្ព័ន្ធរបស់ក្រសួងវ៉ែនិងថាមពល
- រៀបចំមុខងារនិងភារកិច្ចរបស់អង្គភាពនានារបស់ក្រសួងវ៉ែនិងថាមពល
- ធានាគុណភាពនិងប្រសិទ្ធភាពក្នុងការដឹកនាំ គ្រប់គ្រង អភិវឌ្ឍ និងលទ្ធផលបំពេញការងារលើវិស័យវ៉ែនិងថាមពលរួមទាំងវិស័យប្រេងកាត(ប្រេងនិងឧស្ម័ន) បរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី។

**មាត្រា ៣ .-**

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះគ្រប់អង្គភាពចំណុះក្រសួងវ៉ែនិងថាមពល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយគ្របដណ្តប់លើវិស័យវ៉ែនិងថាមពលរួមទាំងវិស័យប្រេងកាត បរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី។

**ជំពូកទី២**  
**បេសកកម្មនិងរចនាសម្ព័ន្ធ**

**មាត្រា ៤ .-**

ក្រសួងវ៉ែនិងថាមពលបំពេញមុខងារជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដែលមានបេសកកម្មដឹកនាំ គ្រប់គ្រងនិងអភិវឌ្ឍវិស័យវ៉ែនិងថាមពលរួមទាំងវិស័យប្រេងកាត បរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី។

បេសកកម្មនេះត្រូវធ្វើឡើងតាមរយៈការរៀបចំនិងការអនុវត្តឱ្យបានត្រឹមត្រូវនូវគោលនយោបាយ ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិទាំងឡាយទាក់ទងនឹងការដឹកនាំ ការគ្រប់គ្រង និងការអភិវឌ្ឍ វិស័យវ៉ែនិងថាមពលរួមទាំងវិស័យប្រេងកាត បរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី។

**មាត្រា ៥ .-**

ក្រសួងវ៉ែនិងថាមពលមានមុខងារនិងភារកិច្ចដូចខាងក្រោម៖

- រៀបចំនិងអនុវត្តគោលនយោបាយ និងក្របខណ្ឌយុទ្ធសាស្ត្រ លើវិស័យវ៉ែនិងថាមពល រួមទាំងវិស័យប្រេងកាត បរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី
- រៀបចំតាក់តែងច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យវ៉ែនិងថាមពល រួមទាំងវិស័យប្រេងកាត បរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី។

- អនុវត្តផែនការយុទ្ធសាស្ត្រនិងសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិ សំដៅគ្រប់គ្រងនិងអភិវឌ្ឍវិស័យវែងនិងថាមពលរួមទាំងវិស័យប្រេងកាត បរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី
- គ្រប់គ្រង ការងារសិក្សាស្រាវជ្រាវភូគព្ភសាស្ត្រ ការផ្សព្វផ្សាយទិន្នន័យភូគព្ភសាស្ត្រ និងការសិក្សាស្រាវជ្រាវរុករកធនធានរ៉ែ
- គ្រប់គ្រង ការអភិវឌ្ឍ ការធ្វើអាជីវកម្ម ការប្រើប្រាស់ធនធានរ៉ែ ការប្រើប្រាស់អណ្តូងរ៉ែ ការបន្សុទ្ធនិងការចម្រាញ់រ៉ែ ព្រមទាំងរាល់សកម្មភាពទាំងឡាយដែលទាក់ទងទៅនឹងប្រតិបត្តិការធនធានរ៉ែ
- គ្រប់គ្រង ការសិក្សាស្រាវជ្រាវអំពីប្រភពការផលិត ការចែកចាយ និងការប្រើប្រាស់ថាមពល ព្រមទាំងការការពារសុវត្ថិភាពក្នុងវិស័យថាមពល
- គ្រប់គ្រង ការធ្វើផែនការនិងការអភិវឌ្ឍអគ្គិសនី ស្ថានីយផលិតអគ្គិសនី ប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនី ប្រព័ន្ធចែកចាយអគ្គិសនី និងវាយតម្លៃសក្តានុពលវារីអគ្គិសនីដើម្បីរៀបចំអភិវឌ្ឍទំនប់វារីណាដែលមានការផលិតថាមពលអគ្គិសនីជាគោលបំណងចម្បង
- គ្រប់គ្រងការងារប្រេងកាតផ្នែកអាប៊ីស្ត្រីម(Upstream) និងផ្នែកដោនស្ត្រីម(Downstream)ដែលរួមមានបុរេសនា ការស្វែងរុករក ការអភិវឌ្ឍនិងផលិតកម្មប្រេងកាត ការធ្វើប្រព្រឹត្តិកម្មប្រេងកាតនិងគីមីប្រេងកាត ការដឹកជញ្ជូននិងចែកចាយ សន្និធិ ការនាំចេញ-នាំចូល និងការធ្វើពាណិជ្ជកម្មប្រេងកាតនិងផលិតផលប្រេងកាត
- លើកកម្ពស់ការការពារសុវត្ថិភាព សុខភាព និងលក្ខខណ្ឌការងារក្នុងវិស័យវែងនិងថាមពលរួមទាំងវិស័យប្រេងកាត បរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី
- លើកកម្ពស់ ការការពារនិងអភិរក្សគុណភាពបរិស្ថាន និងសុខុមាលភាពសង្គម ក្នុងវិស័យវែងនិងថាមពលរួមទាំងវិស័យប្រេងកាត បរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី និង
- រៀបចំចំណូលមិនមែនសារពើពន្ធពាក់ព័ន្ធនឹងវិស័យវែងនិងថាមពលរួមទាំងវិស័យប្រេងកាត បរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី។

**មាត្រា ៦ .-**

ក្រសួងវែងនិងថាមពល មានរចនាសម្ព័ន្ធដូចខាងក្រោម៖

- ក- អង្គភាពថ្នាក់ជាតិ
  - ខុទ្ទកាល័យរដ្ឋមន្ត្រី
  - អគ្គនាយកដ្ឋានកិច្ចការទូទៅ
  - អគ្គនាយកដ្ឋានធនធានរ៉ែ
  - អគ្គនាយកដ្ឋានថាមពល
  - អគ្គនាយកដ្ឋានប្រេងកាត
  - អគ្គាធិការដ្ឋាន និង
  - នាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ខ- អង្គភាពថ្នាក់ក្រោមជាតិ  
ថ្នាក់ក្រោមជាតិ មានមន្ទីរវ៉ែនិងថាមពលរាជធានី ខេត្ត។

**មាត្រា៧ .-**

រក្ខនាយកដ្ឋាននីមួយៗដឹកនាំដោយអគ្គនាយកមួយរូបនិងអមដោយអគ្គនាយករងមួយចំនួនអនុលោមតាមបទប្បញ្ញត្តិដែលមានជាធរមាន។

អគ្គាធិការដ្ឋានដឹកនាំដោយអគ្គាធិការមួយរូប មានឋានៈស្មើអគ្គនាយក និងអមដោយអគ្គាធិការរងមួយចំនួនអនុលោមតាមបទប្បញ្ញត្តិដែលមានជាធរមានឋានៈស្មើអគ្គនាយករង និងអធិការឋានៈស្មើប្រធាននាយកដ្ឋាន។

នាយកដ្ឋាននីមួយៗដឹកនាំដោយប្រធានមួយរូបនិងអមដោយអនុប្រធានមួយចំនួនអនុលោមតាមបទប្បញ្ញត្តិដែលមានជាធរមាន។

មន្ទីរវ៉ែនិងថាមពលរាជធានី ខេត្តនៃក្រសួងវ៉ែនិងថាមពល ដឹកនាំដោយប្រធានមួយរូបនិងអមដោយអនុប្រធានមួយចំនួនអនុលោមតាមបទប្បញ្ញត្តិដែលមានជាធរមាន។

អង្គការលេខរបស់ក្រសួងវ៉ែនិងថាមពលមានភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

**មាត្រា៨ .-**

ការរៀបចំនិងការប្រព្រឹត្តទៅនៃនាយកដ្ឋាននិងអង្គភាពនានាក្រោមឱវាទរបស់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាននិងអង្គភាពថ្នាក់ក្រោមជាតិនៃក្រសួងវ៉ែនិងថាមពលត្រូវកំណត់ដោយប្រកាសរដ្ឋមន្ត្រីក្រសួងវ៉ែនិងថាមពល។

**ជំពូកទី៣  
ឧទ្ធកាល័យរដ្ឋមន្ត្រី**

**មាត្រា៩ .-**

ឧទ្ធកាល័យរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មទាំងឡាយ ដែលកំណត់តាមបទប្បញ្ញត្តិនៃអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ឧទ្ធកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន និងអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន។

**ជំពូកទី៤  
អគ្គនាយកដ្ឋានកិច្ចការទូទៅ**

**មាត្រា១០ .-**

អគ្គនាយកដ្ឋានកិច្ចការទូទៅ បំពេញមុខងារជាសេនាធិការឱ្យក្រសួងវ៉ែនិងថាមពល ដោយមានភារកិច្ចដូចតទៅ៖



- គ្រប់គ្រងនិងសម្របសម្រួលរាល់សកម្មភាពរដ្ឋបាលរបស់ក្រសួង នៅថ្នាក់ជាតិ និងរវាងថ្នាក់ជាតិ និងអង្គការថ្នាក់ក្រោមជាតិ និងអង្គការដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសរបស់ ក្រសួងវ៉ែនិងថាមពល
- រៀបចំនិងគ្រប់គ្រងបណ្តាញព័ត៌មានវិទ្យានិងគេហទំព័ររបស់ក្រសួងវ៉ែនិងថាមពល
- រៀបចំនិងគ្រប់គ្រងរាល់ការងារទាក់ទងថវិកា គណនេយ្យ ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ របស់ ក្រសួងវ៉ែនិងថាមពល
- គ្រប់គ្រងការកត់ត្រាចំណូលមិនមែនសារពើពន្ធរបស់ក្រសួងវ៉ែនិងថាមពល
- រៀបចំនិងគ្រប់គ្រងរាល់ការងារទាក់ទងនឹងមន្ត្រីរាជការ
- សហការពិនិត្យនិងផ្តល់យោបល់ និងការពារផលប្រយោជន៍ក្រសួងវ៉ែនិងថាមពលតាមផ្លូវច្បាប់
- សហការសម្របសម្រួលនិងគ្រប់គ្រងការងារទាក់ទងនឹងកិច្ចសហប្រតិបត្តិការនិងកិច្ចការអាស៊ាន របស់ក្រសួងវ៉ែនិងថាមពល
- រៀបចំផែនការនិងបូកសរុបលទ្ធផលការងាររបស់ក្រសួងវ៉ែនិងថាមពល និង
- បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួងវ៉ែនិងថាមពល។

**មាត្រា ១១ .-**

អគ្គនាយកដ្ឋានកិច្ចការទូទៅមាននាយកដ្ឋានក្រោមឱវាទចំនួន៦(ប្រាំមួយ)ដូចខាងក្រោម៖

- នាយកដ្ឋានរដ្ឋបាលនិងព័ត៌មានវិទ្យា
- នាយកដ្ឋានបុគ្គលិក
- នាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ
- នាយកដ្ឋានផែនការ
- នាយកដ្ឋាននីតិកម្ម និង
- នាយកដ្ឋានសហប្រតិបត្តិការ និងកិច្ចការអាស៊ាន។

អគ្គនាយកដ្ឋានកិច្ចការទូទៅទទួលបន្ទុកសម្របសម្រួលការងាររបស់មន្ទីរវ៉ែនិងថាមពលរាជធានី ខេត្ត ដែលជាតំណាងក្រសួងវ៉ែនិងថាមពលនៅថ្នាក់ក្រោមជាតិ។

**មាត្រា ១២ .-**

នាយកដ្ឋានរដ្ឋបាលនិងព័ត៌មានវិទ្យា បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានកិច្ចការទូទៅលើ ការងាររដ្ឋបាលនិងព័ត៌មានវិទ្យា។

នាយកដ្ឋានបុគ្គលិក បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានកិច្ចការទូទៅលើការងារបុគ្គលិក។

នាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានកិច្ចការទូទៅលើ ការងារគណនេយ្យនិងហិរញ្ញវត្ថុ។

នាយកដ្ឋានផែនការ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានកិច្ចការទូទៅលើការងារផែនការ គម្រោងថវិកា និងបូកសរុប។

នាយកដ្ឋាននីតិកម្ម បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានកិច្ចការទូទៅលើការងារនីតិកម្ម។

នារកដ្ឋានសហប្រតិបត្តិការនិងកិច្ចការអាស៊ាន បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានកិច្ចការ ទូទៅ លើការងារសហប្រតិបត្តិការនិងកិច្ចការអាស៊ាន។

មន្ទីរវិនិច្ឆ័យនិងថាមពលបំពេញមុខងារជាតំណាងរបស់ក្រសួងវិនិច្ឆ័យនិងថាមពល លើការងារសម្របសម្រួល អង្គភាពថ្នាក់ក្រោមជាតិរបស់ក្រសួងវិនិច្ឆ័យនិងថាមពល ព្រមទាំងអនុវត្តភារកិច្ចគ្រប់គ្រងវិស័យវិនិច្ឆ័យនិងថាមពល រួម ទាំងវិស័យប្រេងកាត បរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនីនៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមការកំណត់ របស់រដ្ឋមន្ត្រីក្រសួងវិនិច្ឆ័យនិងថាមពល។

**ជំពូកទី៥**  
**អគ្គនាយកដ្ឋានធនធានវៃ**

**មាត្រា១៣ .-**

អគ្គនាយកដ្ឋានធនធានវៃ បំពេញមុខងារជាសេនាធិការឱ្យក្រសួងវិនិច្ឆ័យនិងថាមពល លើបេសកកម្មគ្រប់គ្រង ការអភិវឌ្ឍនិងការធ្វើអាជីវកម្មធនធានវៃនិងជំរុញការប្រើប្រាស់ ធនធានវៃ ព័ត៌មានភូគព្ភសាស្ត្រនិងធនធានវៃ ដើម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អគ្គនាយកដ្ឋាន ធនធានវៃមានភារកិច្ចដូចខាងក្រោម៖

- រៀបចំនិងចងក្រងគោលនយោបាយ ច្បាប់ បទប្បញ្ញត្តិ និងផែនការយុទ្ធសាស្ត្រនានាដើម្បីជំរុញ អភិវឌ្ឍវិស័យវៃ
- ជំរុញ ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាផ្នែកភូគព្ភសាស្ត្រ ការសិក្សាស្វែងរករុករកនិងការវាយ តម្លៃទំហំសក្តានុពលធនធានវៃ
- ជំរុញការកសាងសមត្ថភាពធនធានមនុស្សនិងការធ្វើបច្ចេកវិទ្យាក្នុងវិស័យវៃ
- ជំរុញ ការអភិវឌ្ឍ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ធនធានវៃ បម្រើឱ្យវិស័យសេដ្ឋកិច្ចនិងសង្គម
- ជំរុញនិងគ្រប់គ្រងការវិនិយោគឯកជនក្នុងវិស័យធនធានវៃ ចាប់ពីការសិក្សាស្វែងរករុករករហូតដល់ ការធ្វើអាជីវកម្ម ការបិទការដ្ឋាន និងស្តារបរិស្ថានឡើងវិញ
- លើកកម្ពស់ការការពារគុណភាពបរិស្ថាននិងសុខុមាលភាពសង្គមនៅក្នុងសកម្មភាពអភិវឌ្ឍវិស័យវៃ
- ធានាសុចរិតភាព ប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការធ្វើអាជីវកម្មនិងប្រើប្រាស់ធនធានវៃ
- កៀរគរគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធពាក់ព័ន្ធនឹងវិស័យវៃ និង
- គ្រប់គ្រងការនាំចេញ-នាំចូលធនធានវៃនិងផលិតផលវៃ។

**មាត្រា១៤ .-**

អគ្គនាយកដ្ឋានធនធានវៃ មានអង្គភាពក្រោមឱវាទចំនួន៦(ប្រាំមួយ)ដូចខាងក្រោម៖



- នាយកដ្ឋានភូគព្ភសាស្ត្រ-វី
- នាយកដ្ឋានផែនការសេដ្ឋកិច្ចធនធានវី
- នាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានវី
- នាយកដ្ឋានអាជីវកម្មវីខ្សាច់សំណង់
- នាយកដ្ឋានអាជីវកម្មវីថ្មសំណង់ និង
- នាយកដ្ឋានត្រួតពិនិត្យប្រតិបត្តិការធនធានវី។

**មាត្រា ១៥ .-**

នាយកដ្ឋានភូគព្ភសាស្ត្រ-វី បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានធនធានវី លើការងារភូគព្ភសាស្ត្រ សិក្សាស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាផ្នែកភូគព្ភសាស្ត្រ និងគ្រប់គ្រងដំណើរការមន្ទីរពិសោធន៍ភូគព្ភសាស្ត្រ-វី។

នាយកដ្ឋានផែនការសេដ្ឋកិច្ចធនធានវី បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានធនធានវីលើការងាររៀបចំផែនការយុទ្ធសាស្ត្រ ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធពីវិស័យវី ការជំរុញលើកកម្ពស់ផលសេដ្ឋកិច្ចសង្គម និងការងារសហប្រតិបត្តិការក្នុងវិស័យវី។

នាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានវី បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានធនធានវីលើការងារគ្រប់គ្រងប្រតិបត្តិការស្វែងរកនិងអាជីវកម្មធនធានវី។

នាយកដ្ឋានអាជីវកម្មវីខ្សាច់សំណង់ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានធនធានវីលើការងារគ្រប់គ្រងអាជីវកម្មវីខ្សាច់ ក្រូស និងល្បាប់ខ្សាច់ ភក់ ពីប្រភពសមុទ្រ ទន្លេ ស្ទឹង ព្រែក បឹង និងអូរសំដៅបម្រើឱ្យវិស័យសំណង់។

នាយកដ្ឋានអាជីវកម្មវីថ្មសំណង់ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានធនធានវីលើការងារគ្រប់គ្រងអាជីវកម្មវីថ្មសំណង់ ថ្មអារ ឡាតេរីត ខ្សាច់បក និងអាចម៍ដី។

នាយកដ្ឋានត្រួតពិនិត្យប្រតិបត្តិការធនធានវី បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានធនធានវីលើការងារត្រួតពិនិត្យនិងជំរុញអនុលោមភាពស្របតាមវិធានបច្ចេកទេស សុវត្ថិភាព សុខភាព និងលក្ខខណ្ឌការងារ ព្រមទាំងការការពារបរិស្ថាននិងសុខុមាលភាពសង្គមនៅក្នុងប្រតិបត្តិការធនធានវី។

**ជំពូកទី៦**

**អគ្គនាយកដ្ឋានថាមពល**

**មាត្រា ១៦ .-**

អគ្គនាយកដ្ឋានថាមពល បំពេញមុខងារជាសេនាធិការឱ្យក្រសួងវីនិងថាមពល លើបេសកកម្មគ្រប់គ្រងវិស័យថាមពល ផ្នែកបរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី ដោយមានភារកិច្ចដូចខាងក្រោម៖

- រៀបចំនិងកំណត់គោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ បទប្បញ្ញត្តិ និងស្តង់ដារ ក្នុងវិស័យថាមពល ផ្នែកបរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី

- ជំរុញការកសាងសមត្ថភាពធនធានមនុស្សនិងការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យថាមពល ផ្នែកបរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី
- ធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ផ្នែកបរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម ក្នុងតំបន់និងអន្តរជាតិ
- ជំរុញការធ្វើពាណិជ្ជកម្មក្នុងវិស័យថាមពល
- គ្រប់គ្រងការអភិវឌ្ឍវិស័យថាមពល
- គ្រប់គ្រងវិស័យថាមពលវារីអគ្គិសនី
- គ្រប់គ្រងកិច្ចការផ្នែកបរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម រួមមានកិច្ចការសុវត្ថិភាព ការការពារសុវត្ថិភាព និងសហការលើការងារសន្តិសុខបរមាណូស៊ីវិលរួមទាំងវិទ្យុសកម្មជាមួយស្ថាប័នពាក់ព័ន្ធ
- គ្រប់គ្រងវិស័យថាមពលកំដៅនិងចំហេះ
- គ្រប់គ្រងវិស័យថាមពលកើតឡើងវិញនិងថាមពលផ្សេងទៀត និង
- គ្រប់គ្រងបច្ចេកទេសនិងគោលនយោបាយអាជីវកម្មក្នុងវិស័យថាមពល។

**មាត្រា១៧ .-**

អគ្គនាយកដ្ឋានថាមពល មាននាយកដ្ឋានក្រោមឱវាទចំនួន៦(ប្រាំមួយ)ដូចខាងក្រោម៖

- នាយកដ្ឋានអភិវឌ្ឍថាមពល
- នាយកដ្ឋានវារីអគ្គិសនី
- នាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបរមាណូ
- នាយកដ្ឋានថាមពលកំដៅនិងចំហេះ
- នាយកដ្ឋានថាមពលកើតឡើងវិញនិងថាមពលផ្សេងទៀត និង
- នាយកដ្ឋានបច្ចេកទេសនិងគោលនយោបាយអាជីវកម្មថាមពល។

**មាត្រា១៨ .-**

នាយកដ្ឋានអភិវឌ្ឍថាមពល បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានថាមពល លើការងារតាមដានស្ថានភាពនៃការផ្គត់ផ្គង់ថាមពល ប្រមូលព័ត៌មាននិងទិន្នន័យក្នុងវិស័យថាមពល សិក្សានិងរៀបចំផែនការអភិវឌ្ឍវិស័យថាមពល សិក្សានិងរៀបចំផែនការវិនិយោគ រៀបចំការងារពិនិត្យ ចរចា និងឯកសារសម្រេចអនុញ្ញាតឱ្យវិនិយោគក្នុងវិស័យថាមពល។

នាយកដ្ឋានវារីអគ្គិសនី បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានថាមពល លើការងារស្រាវជ្រាវបច្ចេកវិទ្យា ធ្វើសហប្រតិបត្តិការ រៀបចំគោលនយោបាយ ច្បាប់ ស្តង់ដារ ផែនការ ការបណ្តុះបណ្តាល និងតាមដាន ត្រួតពិនិត្យ ការអនុវត្តគម្រោងវិនិយោគក្នុងវិស័យថាមពលវារីអគ្គិសនី។

នាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបរមាណូ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានថាមពល លើការងារស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ធ្វើសហប្រតិបត្តិការ រៀបចំគោលនយោបាយ ច្បាប់ ស្តង់ដារ ផែនការ ការបណ្តុះបណ្តាល និងតាមដាន ត្រួតពិនិត្យ ការអនុវត្តគម្រោងវិនិយោគក្នុងផ្នែកថាមពលបរមាណូ ស៊ីវិលរួមទាំងវិទ្យុសកម្ម។

នាយកដ្ឋានថាមពលកំដៅនិងចំហេះ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានថាមពល លើ ការងារស្រាវជ្រាវបច្ចេកវិទ្យា ធ្វើសហប្រតិបត្តិការ រៀបចំគោលនយោបាយ ច្បាប់ ស្តង់ដារ ផែនការ ការបណ្តុះ- បណ្តាល និងតាមដាន ត្រួតពិនិត្យ ការអនុវត្តគម្រោងវិនិយោគក្នុងវិស័យថាមពលកំដៅនិងចំហេះ។

នាយកដ្ឋានថាមពលកកើតឡើងវិញនិងថាមពលផ្សេងទៀត បំពេញមុខងារជាសេនាធិការឱ្យ អគ្គនាយកដ្ឋានថាមពល លើការងារស្រាវជ្រាវបច្ចេកវិទ្យា ធ្វើសហប្រតិបត្តិការ រៀបចំគោលនយោបាយ ច្បាប់ ស្តង់ដារ ផែនការ ការបណ្តុះបណ្តាល និងតាមដាន ត្រួតពិនិត្យ ការអនុវត្តគម្រោងវិនិយោគក្នុងវិស័យថាមពល កកើតឡើងវិញនិងថាមពលផ្សេងទៀត។

នាយកដ្ឋានបច្ចេកទេសនិងគោលនយោបាយអាជីវកម្មថាមពល បំពេញមុខងារជាសេនាធិការឱ្យ អគ្គនាយកដ្ឋានថាមពលលើការងាររៀបចំនិងត្រួតពិនិត្យការអនុវត្តស្តង់ដារបច្ចេកទេស និងស្តង់ដារសុវត្ថិភាព រៀបចំនិងត្រួតពិនិត្យការអនុវត្តគោលនយោបាយនិងយន្តការសន្សំសំចៃថាមពល និងប្រសិទ្ធភាពថាមពល រៀបចំនិងត្រួតពិនិត្យការអនុវត្តស្តង់ដារបច្ចេកទេសអគ្គិសនីសម្រាប់រៀបចំបណ្តាញនិងសុវត្ថិភាពអគ្គិសនីក្នុង អគារនិងលំនៅដ្ឋាន រៀបចំនិងត្រួតពិនិត្យការអនុវត្តគោលនយោបាយនិងយន្តការធ្វើអាជីវកម្ម និងការផ្តល់ សេវាក្នុងវិស័យថាមពល ព្រមទាំងត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគប្រព័ន្ធបណ្តាញផ្គត់ផ្គង់និងការពង្រឹង ស្ថិរភាពនៃការផ្គត់ផ្គង់។

**ជំពូកទី៧**

**អគ្គនាយកដ្ឋានប្រេងកាត**

**មាត្រា១៩ .-**

អគ្គនាយកដ្ឋានប្រេងកាត បំពេញមុខងារជាសេនាធិការឱ្យក្រសួងវីរិញនិងថាមពល ដោយមានភារកិច្ច អនុវត្តគោលនយោបាយប្រើឱ្យវិស័យប្រេងកាត និងគ្រប់គ្រងការងារប្រេងកាតផ្នែកអាប័ស្ត្រីមនិងផ្នែកដោនស្ត្រីម ដែលរួមមានបុរេសនា ការស្វែងរក ការអភិវឌ្ឍនិងផលិតកម្មប្រេងកាត ការធ្វើប្រព្រឹត្តិកម្មប្រេងកាតនិងគីមី ប្រេងកាត ការដឹកជញ្ជូននិងចែកចាយ សន្និធិ ការនាំចេញ-នាំចូល និងការធ្វើពាណិជ្ជកម្មប្រេងកាតនិង ផលិតផលប្រេងកាត។

**មាត្រា២០ .-**

អគ្គនាយកដ្ឋានប្រេងកាត មាននាយកដ្ឋានក្រោមឱវាទចំនួន៥(ប្រាំ)ដូចតទៅ៖

- នាយកដ្ឋានសិក្សាស្រាវជ្រាវប្រេងកាត
- នាយកដ្ឋានជំរុញនិងអភិវឌ្ឍធនធានប្រេងកាត

- នាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត
- នាយកដ្ឋានកិច្ចការប្រេងកាតអន្តរជាតិ និង
- នាយកដ្ឋានបច្ចេកវិទ្យាប្រេងកាត គាំទ្រកិច្ចប្រតិបត្តិការ និងសន្តិសុខថាមពល។

**មាត្រា ២១ .-**

នាយកដ្ឋានសិក្សាស្រាវជ្រាវប្រេងកាត បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានប្រេងកាត លើការងារបច្ចេកទេសផ្នែកអាប៊ីស្ត្រឹម។

នាយកដ្ឋានជំរុញនិងអភិវឌ្ឍធនធានប្រេងកាត បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានប្រេងកាត លើការងារទាក់ទាញអ្នកវិនិយោគ និងរៀបចំផ្តល់កិច្ចព្រមព្រៀងប្រេងកាតតាមវិធីសាស្ត្រដេញថ្លៃប្តូរចាត់ដាច់។

នាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានប្រេងកាតលើការងារតាមដានត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងប្រេងកាតរួមទាំងការងារគ្រប់គ្រងការអភិវឌ្ឍនិងផលិតកម្មប្រេងនិងឧស្ម័ន។

នាយកដ្ឋានកិច្ចការប្រេងកាតអន្តរជាតិ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានប្រេងកាត លើការងារស្រាវជ្រាវច្បាប់ គោលនយោបាយ យុទ្ធសាស្ត្រ និងការងារសហប្រតិបត្តិការក្នុងវិស័យប្រេងកាតផ្នែកអាប៊ីស្ត្រឹម។

នាយកដ្ឋានបច្ចេកវិទ្យាប្រេងកាត គាំទ្រកិច្ចប្រតិបត្តិការ និងសន្តិសុខថាមពល បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានប្រេងកាត លើការងារផ្នែកដោនឺស្ត្រឹម ដែលរួមមាន ការធ្វើប្រព្រឹត្តិកម្ម ការដឹកជញ្ជូនសន្តិធិ ការនាំចូលប្រេងកាតនិងផលិតផលប្រេងកាត ការនាំចេញផលិតផលប្រេងកាត បច្ចេកទេសសុវត្ថិភាព និងសន្តិសុខថាមពល។

**ជំពូកទី៨  
អគ្គាធិការដ្ឋាន**

**មាត្រា ២២ .-**

អគ្គាធិការដ្ឋាន បំពេញមុខងារជាសេនាធិការឱ្យក្រសួងវ៉ែនីនិងថាមពលលើការងារអគ្គាធិការកិច្ច ដោយមានភារកិច្ចដូចតទៅ៖

- ធ្វើអធិការកិច្ចជាប្រចាំទៅលើការគ្រប់គ្រងអង្គភាពក្រោមឱវាទក្រសួងវ៉ែនីនិងថាមពល និង
- ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី អំពីការប្រព្រឹត្តទៅរបស់អង្គភាពដែលបានធ្វើអធិការកិច្ចហើយ និងអំពីមធ្យោបាយកែលម្អការប្រព្រឹត្តទៅរបស់អង្គភាពទាំងនោះ។

**ជំពូកទី៩**

**នាយកដ្ឋានសវនកម្មផ្ទៃក្នុង**

**មាត្រា២៣ .-**

នាយកដ្ឋានសវនកម្មផ្ទៃក្នុង បំពេញមុខងារជាសេនាធិការឱ្យក្រសួងវីរ៉េនិងថាមពលលើការងារសវនកម្មផ្ទៃក្នុងដោយមានភារកិច្ចដូចខាងក្រោម៖

- អនុវត្តមុខងារសវនកម្មផ្ទៃក្នុងលើការពង្រឹងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ក្រសួង
- វាយតម្លៃអំពីប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋាក្រោមឱវាទក្រសួងសំដៅពង្រឹងអភិបាលកិច្ចល្អ និង
- ធ្វើរបាយការណ៍ត្រង់ទៅប្រធានស្ថាប័ន ដោយធ្វើច្បាប់ចម្លងទៅអាជ្ញាធរសវនកម្មជាតិ និងសម្របសម្រួលការងារជាមួយសមត្ថកិច្ចត្រួតពិនិត្យនានា។

**ជំពូកទី១០**

**អង្គការថ្នាក់ក្រោមជាតិនៃក្រសួងវីរ៉េនិងថាមពល**

**មាត្រា២៤ .-**

ក្រសួងវីរ៉េនិងថាមពលមានអង្គការថ្នាក់ក្រោមជាតិដែលជាមន្ទីរវីរ៉េនិងថាមពលរាជធានី ខេត្ត ដើម្បីបំពេញមុខងារពាក់ព័ន្ធនឹងវិស័យរបស់ក្រសួងវីរ៉េនិងថាមពលនៅថ្នាក់ក្រោមជាតិ។

**ជំពូកទី១១**

**អង្គការត្រួតពិនិត្យហិរញ្ញវត្ថុ**

**មាត្រា២៥ .-**

អង្គការត្រួតពិនិត្យហិរញ្ញវត្ថុត្រូវបង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមលក្ខខណ្ឌនៃបទបញ្ជាកំណត់ក្នុងអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត-ក្រុង-ក្រុងស្វយ័ត-រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល។

**ជំពូកទី១២**

**អវសានប្បញ្ញត្តិ**

**មាត្រា២៦ .-**

អនុក្រឹត្យលេខ៥៧៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី ការរៀបចំនិងការប្រព្រឹត្តិទៅនៃក្រសួងវីរ៉េនិងថាមពលត្រូវទុកជានិរាករណ៍ រាល់លិខិតបទដ្ឋានគតិយុត្តដែលចែងយោងអនុក្រឹត្យនេះនៅតែមានសុពលភាពបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។

**មាត្រា ២៧ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ៧ រោច ខែ អស៊ុជន ឆ្នាំ ឧស្ស័ទ្ធ ស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃ ទី ០៧ ខែ ៧ ឆ្នាំ ២០១៨



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមហត្ថលេខា

**រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល**


**ស៊ី សីថា**

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២៧
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ឧបសម្ព័ន្ធនៃអនុក្រឹត្យលេខ ១១ រក ប្រចាំឆ្នាំ ២០១៨ នៃ គ.ក ចុះថ្ងៃទី ២៧ ខែ ១២ ឆ្នាំ ២០១៨  
 គ្រូបន្តចម្លង ៣១ ខែ ១២ ឆ្នាំ ២០១៨





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**  
លេខ: ១៣៧ អនក្រ.បក

**ជាតិ សាសនា ព្រះមហាក្សត្រ**

**អនុក្រឹត្យ**  
**ស្តីពី**

**ការបង្កើតគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានឃើញអនុក្រឹត្យលេខ៦២ អនក្រ.បក ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងមុខងារសាធារណៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**  
**ជំពូកទី១**  
**បទប្បញ្ញត្តិទូទៅ**

**មាត្រា ១ .-**

ត្រូវបានបង្កើត **គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ** ហៅកាត់ "**គ.ក.រ**" ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំវិស័យកែទម្រង់រដ្ឋបាលសាធារណៈ។

**ជំពូកទី២**

**បេសកកម្មនិងសហសភាព**

**មាត្រា ២ .-**

គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានបេសកកម្មផ្តួចផ្តើម រៀបចំ ដាក់ឱ្យដំណើរការ និង តាមដានការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និង ផែនការសកម្មភាពនៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមគោលនយោបាយ និង ការតម្រង់ទិសរបស់រាជរដ្ឋាភិបាល។

**មាត្រា ៣ .-**

- គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានភារកិច្ចដូចខាងក្រោម៖
- ផ្តួចផ្តើម និងលើកសំណើជូនរាជរដ្ឋាភិបាលនូវគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ធ្វើឱ្យសម្រេចជោគជ័យនូវគោលដៅនៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ មានជាអាទិ៍ ការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ការកែទម្រង់បៀវត្សការ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការពង្រឹងសមត្ថភាពស្ថាប័នសាធារណៈ ដើម្បីគាំទ្រដល់ការបង្កើនល្បឿនកំណែទម្រង់អភិបាលកិច្ច និង កំណើនសេដ្ឋកិច្ចជាតិ
  - លើកសំណើជូនរាជរដ្ឋាភិបាល ដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្តិ គោលនយោបាយ និងដាក់ចេញវិធានការចាំបាច់ សម្រាប់គាំទ្រដល់យន្តការនៃការកែទម្រង់រដ្ឋបាលសាធារណៈឱ្យប្រព្រឹត្តទៅប្រកបដោយថាមពល មានជំនឿទុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
  - លើកសំណើជូនរាជរដ្ឋាភិបាលក្នុងការចេញសេចក្តីសម្រេច និង សេចក្តីណែនាំចាំបាច់ដល់ក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
  - លើកសំណើជូនរាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ និងការប្រើប្រាស់ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ
  - អនុវត្តដោយផ្ទាល់ និង សម្របសម្រួលជំរុញដល់ក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ឱ្យដំណើរការគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពនៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ
  - សម្របសម្រួលបណ្តាសកម្មភាពរបស់ក្រសួងស្ថាប័ននានា ព្រមទាំងផ្តល់ជំនួយបច្ចេកទេសដែលទាក់ទងទៅនឹងការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ
  - សហការជាមួយស្ថាប័នកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល សំដៅជំរុញល្បឿនកំណែទម្រង់អភិបាលកិច្ចក្នុងវិស័យសាធារណៈ

- តាមដានត្រួតពិនិត្យ និង វាយតម្លៃលើការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈនៅតាមក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងធ្វើរបាយការណ៍អំពីលទ្ធផលនៃវឌ្ឍនភាពក្នុងការអនុវត្ត កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ជូនរាជរដ្ឋាភិបាល
- សហការ និង សម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ក្នុងការស្វែងរកជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ
- ដឹកនាំ គ្រប់គ្រង និង ជំរុញការងារផ្សព្វផ្សាយព័ត៌មានស្តីពីគោលដៅ សកម្មភាព និងសមិទ្ធផលនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ
- អនុវត្តការកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។

**មាត្រា ៤ .-**

គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានសមាសភាពដូចខាងក្រោម៖

- |  |                  |
|--|------------------|
| ១. រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ                                      | ជាប្រធាន         |
| ២. រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ                                    | មួយរូប អនុប្រធាន |
| ៣. រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី                                | មួយរូប សមាជិក    |
| ៤. រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  | មួយរូប សមាជិក    |
| ៥. រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច | មួយរូប សមាជិក    |
| ៦. រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ                         | មួយរូប សមាជិក    |
| ៧. រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់                 | មួយរូប សមាជិក    |
| ៨. រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា                              | មួយរូប សមាជិក    |
| ៩. រដ្ឋលេខាធិការក្រសួងសុខាភិបាល  | មួយរូប សមាជិក    |
| ១០. រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា         | មួយរូប សមាជិក    |
| ១១. រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ                | មួយរូប សមាជិក    |
| ១២. រដ្ឋលេខាធិការក្រសួងកិច្ចការនារី                                    | មួយរូប សមាជិក    |
| ១៣. រដ្ឋលេខាធិការក្រសួងផែនការ  | មួយរូប សមាជិក    |
| ១៤. រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន                          | មួយរូប សមាជិក    |
| ១៥. រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម                         | មួយរូប សមាជិក    |
| ១៦. រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍                        | មួយរូប សមាជិក    |
| ១៧. រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម                                     | មួយរូប សមាជិក    |
| ១៨. រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ                                   | មួយរូប សមាជិក    |

១៩. អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ លេខាធិការ និង ទទួលដឹកនាំលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។

ក្រៅពីសមាជិកខាងលើ **គ.ក.រ** អាចស្នើសុំបន្ថែមសមាជិកជាមជ្ឈមណ្ឌល ឬ ប្រធានស្ថាប័ន ឬ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល តាមការចាំបាច់។  
ការតែងតាំងសមាសភាពនៃ **គ.ក.រ** ត្រូវកំណត់ដោយអនុក្រឹត្យ។

**ជំពូកទី៣**  
**បេសសម្ព័ន្ធ និង បែបបទដំណើរការការងារ**

**មាត្រា ៥ .-**

ដើម្បីបំពេញបេសកកម្ម និង សម្រេចភារកិច្ចដូចមានចែងក្នុងមាត្រា២និងមាត្រា៣ ខាងលើ **គ.ក.រ** អាចបង្កើតគណៈកម្មាធិការដឹកនាំការងារកែទម្រង់តាមវិស័យ ឬ អនុគណៈកម្មាធិការ ឬ ក្រុមការងារបច្ចេកទេសផ្សេងទៀត តាមការចាំបាច់ សម្រាប់ជួយដឹកនាំ រៀបចំ សម្របសម្រួលការអនុវត្ត និងការតាមដានត្រួតពិនិត្យ ការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល តាមវិស័យ ឬ អនុវិស័យនីមួយៗ ព្រមទាំងសម្រាប់ជួយសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីដែលមានការពាក់ព័ន្ធ។

**មាត្រា ៦ .-**

គណៈកម្មាធិការដឹកនាំការងារតាមវិស័យ អនុគណៈកម្មាធិការ និងក្រុមការងារដែលមានលក្ខណៈអន្តរក្រសួង ត្រូវបង្កើតឡើងដោយអនុក្រឹត្យ តាមសំណើរបស់ប្រធាន **គ.ក.រ**។

**មាត្រា ៧ .-**

**គ.ក.រ** ធ្វើការតាមការអញ្ជើញរបស់ប្រធាន ឬ អនុប្រធានតាមការប្រគល់សិទ្ធិរបស់ប្រធាន។ ករណីមិនអាចចូលរួម អនុប្រធាននិងសមាជិកគណៈកម្មាធិការ ត្រូវចាត់តាំងតំណាងចូលរួមដែលមានសិទ្ធិសម្រេចជំនួសខ្លួន។

ក្នុងករណីប្រធានអវត្តមាន ឬ មានការអាក់ខាន ដោយប្រការណាមួយ អនុប្រធានបំពេញមុខងារជាប្រធានស្តីទីដឹកនាំជំនួសដោយស្វ័យប្រវត្តិ។

**មាត្រា ៨ .-**

ប្រធាន **គ.ក.រ** មានសិទ្ធិអញ្ជើញប្រធានស្ថាប័ន ឬ តំណាងរបស់ប្រធានស្ថាប័ន ឬ អាជ្ញាធរព្រមទាំងមជ្ឈមណ្ឌលបច្ចេកទេសនៃក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត មកចូលរួមប្រជុំ និងបំពេញការងារ ស្របតាមខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យនេះ។

**មាត្រា ៩ ..**

**គ.ក.៖** ព្រមទាំងគណៈកម្មាធិការដឹកនាំការងារតាមវិស័យ អនុគណៈកម្មាធិការ និង ក្រុមការងារ បច្ចេកទេស មានសិទ្ធិអញ្ជើញតំណាងដៃគូអភិវឌ្ឍន៍និងតំណាងសង្គមស៊ីវិល ព្រមទាំងទីប្រឹក្សា អ្នកជំនាញការ ជាតិនិងអន្តរជាតិ ឱ្យចូលរួមប្រជុំក្នុងឋានៈជាអ្នកសង្កេតការណ៍ ឬ ផ្តល់យោបល់ទៅតាមភាពចាំបាច់នៃ ការងារ។

**មាត្រា ១០ ..**

**គ.ក.៖** មានលេខាធិការដ្ឋានមួយជាសេនាធិការសម្រាប់គាំទ្រកិច្ចដំណើរការការងាររបស់ខ្លួន។  
លេខាធិការដ្ឋាននៃ **គ.ក.៖** ត្រូវដឹកនាំដោយប្រធាន០១រូប និង មានអនុប្រធានមួយចំនួនជា ជំនួយការ តាមការចាំបាច់។

ប្រធាននិងអនុប្រធានលេខាធិការដ្ឋាននៃ **គ.ក.៖** ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើ របស់ប្រធាននៃ **គ.ក.៖** ដោយផ្អែកលើគុណវុឌ្ឍិ និង បទពិសោធន៍សមស្របតាមលក្ខខណ្ឌការងារតម្រូវ។

លេខាធិការដ្ឋាននៃ **គ.ក.៖** ត្រូវប្រើប្រាស់អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ជាអង្គភាពប្រតិបត្តិ។

ក្នុងករណីចាំបាច់ **គ.ក.៖** អាចមានអ្នកជំនាញជាតិ អន្តរជាតិ ឬ មន្ត្រីជាប់កិច្ចសន្យា ដើម្បីបំពេញ ការងារនៅក្នុងលេខាធិការដ្ឋានរបស់ខ្លួន។

មន្ត្រីបម្រើការងារនៅក្នុងលេខាធិការដ្ឋាននៃ **គ.ក.៖** គឺជាមន្ត្រីរាជការនៅក្នុងក្របខ័ណ្ឌមុខងារ សាធារណៈនៃអគ្គនាយកគោលនយោបាយមុខងារសាធារណៈ ឬ មកពីអង្គភាពផ្សេងៗទៀតនៃក្រសួង មុខងារសាធារណៈ តាមការចាំបាច់។

ការរៀបចំ និងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋាន ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ។

**គ.ក.៖** ប្រើប្រាស់ត្រារបស់ក្រសួងមុខងារសាធារណៈសម្រាប់ដំណើរការការងាររបស់ខ្លួន។

**ជំពូកទី៤**

**ធនធាន និង ថវិការបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ**

**មាត្រា ១១ ..**

**គ.ក.៖** មានប្រភពធនធានផ្គត់ផ្គង់ដោយថវិកាជាតិ ដែលជាកញ្ចប់ថវិកាដោយឡែក នៅក្នុង ក្របខណ្ឌ ថវិកាប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ។

**គ.ក.៖** មានសិទ្ធិទទួល និងគ្រប់គ្រងធនធានដែលបានមកពីប្រភពហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ជាតិនិងអន្តរជាតិ។

**ជំពូកទី៥  
អវសានប្បញ្ញត្តិ**

**មាត្រា១២ ..**

អនុក្រឹត្យលេខ២៣ អនក្រ.បក ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវទុកជានិរាករណ៍។

**មាត្រា១៣ ..**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨ សំរេចសំរេចស្តីក ព.ស. ២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ១៣ ឆ្នាំ ២០១៨



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា  
**រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ**

**ព្រះ ប៊ុនធីន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១៣
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ១០០៩ សនក្រ.តត

**អនុក្រឹត្យ**  
**ស្តីពី**  
**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០៣/នស/៩៤ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៦០ អនក្រ.បក ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- យោងតាមសំណើរបស់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា



**សម្រេច**

**មាត្រា ១ .-** ត្រូវបានតែងតាំង លោក ហ៊ុល បុណ្ណារិទ្ធ ជាប្រធាននាយកដ្ឋានវិភាគយុទ្ធសាស្ត្រនៃការវិនិយោគ ឯកជននៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធាន គ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ខែ ឆ្នាំ ៖ ថ្ងៃ ទី ១០ ខែ ធ្នូ ឆ្នាំ ២០១៨

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៨



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
- នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ...១០១០...ននក្រ.តត

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយមុនីសារកំណត់**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.** បំពាក់ មេដាយមុនីសារកំណត់ ថ្នាក់ ធិបតី ចំនួន ០៥ គ្រឿង ជូនសប្បុរសជនចំនួន ៥រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាង សមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា និងអប់រំ នៅវត្តភ្នំជ័យគិរី(ហាន់ជ័យ) ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងនៅវត្តរតនវង្សី ឃុំព្រែកបាក់ ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម កន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១- លោក ប៉ែង វ៉ែន សប្បុរសជននៅរាជធានីភ្នំពេញ
- ២- លោក អ៊ុង នី សប្បុរសជននៅខេត្តកំពង់ចាម
- ៣- លោក វ៉ា ហេង សប្បុរសជននៅរាជធានីភ្នំពេញ
- ៤- លោក អ៊ុន ចាន់ណារ៉េន សប្បុរសជននៅរាជធានីភ្នំពេញ
- ៥- លោក លី រតនៈ សប្បុរសជននៅរាជធានីភ្នំពេញ

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨

**នាយករដ្ឋមន្ត្រី**  
  
**សម្តេចវិបាកសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ១០១១ អនក្រ.តក



**អនុក្រឹត្យ**  
**ស្តីពី**  
**ការតែងតាំងមន្ត្រីការទូតជាន់ខ្ពស់**



**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត /០៤០១ /០៨៥ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីការទូតជាន់ខ្ពស់
- បានឃើញអនុក្រឹត្យលេខ២៧៤អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

**សម្រេច**

- មាត្រា ១ :** ត្រូវបានតែងតាំង លោក **សន ប័ន្ទរិទ្ធី** ជា អគ្គលេខាធិការរង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសឯកឧត្តម ខេង ស៊ីវិគុណ ដែលទទួលការកិច្ចប្តឹង ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ៧ មេសា ខែ ២០១៨ ឆ្នាំ ច.សវ.ស ៧៧៥២  
រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៨

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានក្រសួងការបរទេស
  - អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច
  - ឧទ្ធរណ៍យសមុច្ឆេទនាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យសមុច្ឆេទនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ១០១ ២៤ អនក្រ.តត

**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

**សម្រេច**

**មាត្រា ១:** តែងតាំង និងផ្តល់ឋានៈ ជាជំនួយការឯកឧត្តម **ត្រាំ អ៊ឹមភីក** រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំនួន ០៥រូប ៖

- ១-លោក **នួន ស៊ីខេង** មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
- ២-លោកស្រី **ម៉េងលី ស៊ីនិច** មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
- ៣-លោក **ហាស ហាន់** មានឋានៈស្មើ ប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្ន
- ៤-លោក **ឡាញ៉ា ឡាំ** មានឋានៈស្មើ ប្រធាននាយកដ្ឋាន

៥-លោក **អ៊ឹម សំណល់** មានឋានៈស្មើ ប្រធាននាយកដ្ឋាន ។

**មាត្រា ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨  
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៨

- កន្លែងទទួល :
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ៧៧ អ.ស.ជ

**សេចក្តីសម្រេច**

**ស្តីពី**

**ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៨ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៧ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរដ្ឋលេខាធិការ នៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីតួនាទី និងភារកិច្ចរបស់រដ្ឋលេខាធិការប្រចាំការ
- បានឃើញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋមន្ត្រីស្តីទី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

**សម្រេច**

**ប្រការ ១.-** ចាត់តាំងឯកឧត្តម **សូស គង់** ជា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ។

**ប្រការ ២.-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ សុក្រ ២២ រោច ខែ វស្សា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៨

**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**  
**លេខ: ៧៤ សស**

**សេចក្តីសម្រេច**  
**ស្តីពី**

**ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៧ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរដ្ឋលេខាធិការនៃក្រសួងនិងរដ្ឋលេខាធិការដ្ឋាននៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីតួនាទីនិងភារកិច្ចរបស់រដ្ឋលេខាធិការប្រចាំការ
- បានឃើញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋមន្ត្រីស្តីទី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

**សម្រេច**

**ប្រការ១.-**

ចាត់តាំងឯកឧត្តម **ឃឹម សារិន្ទ** ជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

**ប្រការ២.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមិទ្ធផលដូចមានចែងក្នុងប្រការ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ តុលា ២០១៨ ខែ កុម្ភៈ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០១៨



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**  
**លេខ: ៧៥ សស**

**សេចក្តីសម្រេច**  
**ស្តីពី**

**ការចាត់តាំងរដ្ឋលេខាធិការប្រចាំការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៧ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរដ្ឋលេខាធិការ នៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីតួនាទី និងភារកិច្ចរបស់រដ្ឋលេខាធិការ ប្រចាំការ
- បានឃើញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ រដ្ឋមន្ត្រីស្តីទី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

**សម្រេច**

**ប្រការ ១:** ចាត់តាំង**ឯកឧត្តម នឹម ថុត** ជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។

**ប្រការ ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ។

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសធម្មនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសធម្មនាយករដ្ឋមន្ត្រី
- ដូចប្រការ២
- រាជកិច្ច
- ឯកសារ គាលប្បវត្តិ

ថ្ងៃ ខែ ឆ្នាំ ២០១៨ ខែ កញ្ញា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស ២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា  
លេខ: ...២៧... ជំ... ក.ស.ជ

ជាតិ សាសនា ព្រះមហាក្សត្រ



**សេចក្តីសម្រេច  
ស្តីពី**

**ការតែងតាំងសមាសភាពថ្នាក់ដឹកនាំអង្គភាពព័ត៌មាននិងប្រតិកម្មហ៊ុយស**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ១១៦ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ១២៧ អនក្រ.បក ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពព័ត៌មាននិងប្រតិកម្មហ៊ុយស
- យោងតាមសំណើរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

**សម្រេច**

**ប្រការ ១:** ត្រូវបានតែងតាំងសមាសភាពថ្នាក់ដឹកនាំអង្គភាពព័ត៌មាននិងប្រតិកម្មហ៊ុយស ដូចមានរាយនាមខាងក្រោម៖

១-ឯកឧត្តម <b>ស្វាយ ស៊ីថា</b>	រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី	ប្រធាន
២-ឯកឧត្តម <b>ទិត សុផា</b>	ទីប្រឹក្សារាជរដ្ឋាភិបាល	អនុប្រធានប្រចាំការ
៣-ឯកឧត្តម <b>កើត រិទ្ធី</b>	រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌	អនុប្រធាន
៤-ឯកឧត្តម <b>នេត ឥក្រា</b>	រដ្ឋលេខាធិការក្រសួងបរិស្ថាន	អនុប្រធាន
៥-ឯកឧត្តម <b>កេត សោដាន់</b>	អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	អនុប្រធាន
៦-ឯកឧត្តម <b>ស្វាយ សុវណ្ណរិទ្ធី</b>	ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី	អនុប្រធាន
៧-ឯកឧត្តម <b>សម សុត្តា</b>	ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី	អនុប្រធាន

៨-ឯកឧត្តម <b>អ៊ុន ប៊ុនធួន</b>	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	អនុប្រធាន
៩-ឯកឧត្តម <b>ហួន លីមហេង</b>	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	អនុប្រធាន
១០-លោកជំទាវ <b>ហាសសាងម ជានី</b>	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១១-ឯកឧត្តម <b>ស៊ិន សារុន</b>	ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១២-ឯកឧត្តម <b>សោម អូន</b>	អនុប្រធានវេទិកាសម្ព័ន្ធសង្គមស៊ីវិល	សមាជិក
១៣-ឯកឧត្តម <b>លី គាំ</b>	ទីប្រឹក្សារាជរដ្ឋាភិបាល	សមាជិក
១៤-ឯកឧត្តម <b>អ៊ុន មន្ត្រីវណ្ណ</b>	ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៥-ឯកឧត្តម <b>សេង សាវន</b>	ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៦-ឯកឧត្តម <b>ថៅ វាសនា</b>	ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៧-ឯកឧត្តម <b>សៅ សុភ័</b>	ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៨-ឯកឧត្តម <b>ហ្វាយ គឹមណេន</b>	ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៩-ឯកឧត្តម <b>អ៊ុក រិន</b>	ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
២០-ឯកឧត្តម <b>ឱម ប័ន្តតារា</b>	ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
២១-ឯកឧត្តម <b>ទូន្មា សត្យា</b>	ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
២២-លោក <b>សំ ណេន</b>	ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
២៣-លោកវរសេនីយ៍ឯក <b>សោម សិលា</b>	តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ	សមាជិក

**ប្រការ ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃសុក្រ ២១ ខែ កញ្ញា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៨



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
  - ដូចប្រការ ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

លេខ : ២៧៧/២០១៨/២០១៨

ថ្ងៃ ពុធ ១៤ ខែ កក្កដា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៨

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតបារី ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន វ៉ាន់ស៊ីង យ៉ាតៃ អ៊ិនធើណេសិនណាល ប៊ីប៊ែកខូ ឯ.ក

**ស រ េ ម ប**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន វ៉ាន់ស៊ីង យ៉ាតៃ អ៊ិនធើណេសិនណាល ប៊ីប៊ែកខូ ឯ.ក (WANXING YATAI INTERNATIONAL TOBACCO CO., LTD.) តំណាងដោយ លោក តាំង យៀង បង្កើតរោងចក្រផលិតបារី ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ១ ភូមិព្រៃវែង សង្កាត់ច្រកម្ទេស ក្រុងបារាំង ខេត្តស្វាយរៀង។



B

**ឈ្មោះផលិតផល**  
**បារី**

**លេខកូដបំណាច់ផ្គត់ផ្គង់ឧស្សាហកម្ម ISIC Rev.4 Code**  
**១២០០**

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

**ផ្លូវឈ្មោះរោងចក្រ៖** " រោងចក្រផលិតបារីវ៉ានស៊ីង យ៉ាតៃ អ៊ិនធើណេសិនណាល បីប៉ែខូ ឯ.ក "

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



B

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ល រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
**ប្រធាននាយកដ្ឋាន**  
  
**ហេង សុខគង់**

- មមួលជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងបរិស្ថាន
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
  - វិទ្យាស្ថានស្តង់ដារកម្ពុជា
  - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
  - សាលាខេត្តស្វាយរៀង
  - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង
  - រដ្ឋបាលក្រុងបាត់
  - រដ្ឋបាលសង្កាត់ច្រកមេស
  - "ដើម្បីជូនជ្រាប"
  - ដុចប្រការ១៤ "ដើម្បីអនុវត្ត"
  - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

លេខ : ៤៤/នកត/១២១៣/១៣៩៣ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ហ្គ្រង ប្រដាក់សិន ឯ.ក

**ស ម្រេ ង**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន ហ្គ្រង ប្រដាក់សិន ឯ.ក (GRAND PRODUCTION CO., LTD) តំណាងដោយលោក CHANG, WEN-TUNG បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤ ភូមិស្វាយជ្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។



**ឈ្មោះផលិតផល**

**លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code**

គ្រឿងសង្ហារឹមគ្រប់ប្រភេទ

៣១០០

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

**ផ្លាស់ឈ្មោះរោងចក្រ៖** " រោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ហ្គ្រួន ប្រដាក់សិន ឯ.ក "

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

*(Handwritten signature)*



**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីស្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

**ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
រដ្ឋលេខាធិការ  
  
ហេង សុខគង់

- មន្ត្រីទទួលខុសត្រូវ**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងបរិស្ថាន
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
  - វិទ្យាស្ថានស្តង់ដារកម្ពុជា
  - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
  - សាលាខេត្តកណ្តាល
  - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
  - រដ្ឋបាលស្រុកអង្គស្នួល
  - រដ្ឋបាលឃុំបែកបាន
  - ដើម្បីជូនដោយ
  - ដូចប្រការ១៤ "ដើម្បីអនុវត្ត"
  - ឯកសារ-កាលប្បវត្តិ





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

លេខ : ៤៤៧ អនក្រ.បក ០៧

ថ្ងៃ ពុធ ១៤ ខែ តុលា ឆ្នាំ ២០១៨  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ហ៊ែនចុន ឡាក់ហ្គេដ (ខេមបូឌា) ឯ.ក

**ស រ ដ ម ប**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន ហ៊ែនចុន ឡាក់ហ្គេដ (ខេមបូឌា) ឯ.ក (HANTON LUGGAGE (CAMBODIA) CO., LTD.) តំណាងដោយ លោក ZHAO HUAJUN បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ភូមិវិជ្ជុល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។



ឈ្មោះផលិតផល  
កាបូបគ្រប់ប្រភេទ

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code  
១៥១២

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ៖** " រោងចក្រផលិតកាបូបគ្រប់ប្រភេទ ហ៊ិនប៉ុន ឡាក់ហ្គេដ (ខេមបូឌា) ឯ.ក "

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

**ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
**វណ្ណលេខាធិការ**  
**ហេង សុខដា**

- ចម្លងជូន៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងរៀបចំផែនទី នគរប្រនីយកម្ម និងសំណង់
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងបរិស្ថាន
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
  - វិទ្យាស្ថានស្តង់ដារកម្ពុជា
  - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
  - សាលាខេត្តកំពង់ស្ពឺ
  - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ
  - រដ្ឋបាលស្រុកសំរោងទង
  - រដ្ឋបាលឃុំត្រពាំងគង
  - "ដើម្បីជូនជ្រាប"
  - ដូចប្រការ១៤ "ដើម្បីអនុវត្ត"
  - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

លេខ : ២៧៧/១៧.០១.១៧.០៧

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

ថ្ងៃ ព្រហស្បតិ៍ ១១ ខែ កញ្ញា ឆ្នាំ ២០១៨ សំរេច សំរេច ស.ប. ២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកែច្នៃស្បែក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន សេន អេលីហ្គេតធើរ លីតឌើរ ឯ.ក

**ស ម្រេ ច**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន សេន អេលីហ្គេតធើរ លីតឌើរ ឯ.ក (SEN ALLIGATOR LEATHER CO. LTD) តំណាងដោយ លោក ជាង សៅជុន បង្កើតរោងចក្រកែច្នៃស្បែក ដែលមានទីតាំងស្ថិតនៅ ដីឡូតិ៍លេខ១២២ ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

*(Signature)*

*(Small mark)*

ឈ្មោះផលិតផល  
ស្បែក (កែច្នៃ)

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code  
១៥១១

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

**ផ្លូវឈ្មោះរោងចក្រ៖** " រោងចក្រកែច្នៃស្បែក សេន អេលីហ្គេតធើរ លីតឌើរ ឯ.ក "

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៥** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

*Handwritten signature*



- ចម្លងជូន៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានពន្ធដារ និងសេវាកុំព្យូទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តកណ្តាល
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
- រដ្ឋបាលស្រុកកណ្តាលស្ទឹង
- រដ្ឋបាលឃុំអន្លង់រមៀត
- "ដើម្បីជូនជ្រាប"
- ដូចប្រការ១៤ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

លេខ : ៤៤០ ឧស/រកត/១២១៣-០៧

ថ្ងៃ ពុធ ១១ ខែ កញ្ញា ឆ្នាំ ២០១៨  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតនំស្រួយ និងអាហារសម្រន់ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ របស់ ក្រុមហ៊ុន លីលី ខាមេដា ឯ.ក

**ស ្រេ ម ប**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន លីលី ខាមេដា ឯ.ក (LYLY KAMEDA CO., LTD.) តំណាងដោយលោកស្រី កែវ ម៉ុ បង្កើតរោងចក្រផលិតនំស្រួយ និងអាហារសម្រន់ ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ១៣៧ក១ ភូមិតាតាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



**ឈ្មោះផលិតផល**

**លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code**

នំស្រួយ និងអាហារសម្រន់

១០៧១

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

**ឆ្លាកឈ្មោះទោចង្រ្កះ " រោងចក្រផលិតនំស្រួយ និងអាហារសម្រន់ លីលី ខាមេដា ឯ.ក "**

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។





**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

*(Signature)*



- ធម្មចុះខុស៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
- រដ្ឋបាលសង្កាត់កាកាបទី២
- “ដើម្បីជូនដល់”
- ដុំចប្រការ១៤ “ដើម្បីអនុវត្ត”
- ឯកសារ-រាជប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ  
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ  
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី